



ក្រុមហ៊ុនអ៊ិនតេន ប៉ូលរ៉ូត រ៉ូនក្រូឡូន ភីឡឺម

Intean Poalroath Rongroeurng Ltd.

# របាយការណ៍ប្រចាំឆ្នាំ

# 2024

រៀបចំដោយ៖  
IPR MFI



# តារាងមាតិកា

មាតិកា	២
ទស្សនវិស័យ បេសកកម្ម និងតម្លៃស្នូល	៣
ប្រវត្តិគ្រឹះស្ថាន	៤
សាររបស់ប្រធានក្រុមប្រឹក្សាភិបាល	៥
ក្រុមប្រឹក្សាភិបាល	៦
សាររបស់នាយិកាប្រតិបត្តិ	៨
គណៈគ្រប់គ្រងក្រុមហ៊ុន	៩
ភាគទុនិក	១២
អង្គការលេខ	១៣
រចនាសម្ព័ន្ធសាខា	១៤
អភិថិជនគោលដៅ និងផលិតផល	១៥
លទ្ធផលការងារឆ្នាំ២០២៤	១៨
ទិន្នន័យសំខាន់ៗ	១៩
លទ្ធផលអាជីវកម្ម	២០
បទពិសោធន៍របស់អភិថិជន	២៤
សវនកម្មផ្ទៃក្នុង និងការត្រួតពិនិត្យ	២៦
បុគ្គលិក និងការកងសមត្ថភាព	២៧
ទំនួលខុសត្រូវរបស់ ឥណទានពលរដ្ឋរុងរឿង	៣១
ទំនួលខុសត្រូវសង្គមរបស់អាយភីអា	៣២
របាយការណ៍បង់ពន្ធ	៣៥
សម្រង់របាយការណ៍សវនកម្មហិរញ្ញវត្ថុឆ្នាំ២០២៤	៣៦
របាយការណ៍របស់កុម្មុប៊ីក្សាភិបាល	៣៧
របាយការណ៍របស់សវនករឯករាជ្យ	៤១
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	៤៤
របាយការណ៍ចំណូលលម្អិត	៤៥
របាយការណ៍ស្តីពីបម្រែបម្រួលមូលធន	៤៦
របាយការណ៍លំហូរទឹកប្រាក់	៤៧
ព័ត៌មានទំនាក់ទំនង	៤៨
បណ្តាញសាខា	៤៩
អាសយដ្ឋានសាខាខេត្ត	៥០

២

០

២

៤



# ទស្សនវិស័យ បេសកកម្ម និងតម្លៃស្នូល



## ទស្សនវិស័យ

ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កម្ពុជា  
បម្រើវិស័យកសិកម្មឈានមុខគេ។



## បេសកកម្ម

ផ្តល់នូវសេវាហិរញ្ញវត្ថុ ងាយស្រួល  
សមស្របទៅតាមអាជីវកម្មដែល  
ពាក់ព័ន្ធនឹង កសិកម្ម ដើម្បីធ្វើឲ្យ  
ប្រសើរឡើងនូវលក្ខខណ្ឌសង្គមកិច្ច  
របស់កសិករ ដោយធានាបាននូវ  
ការរីកចម្រើនដោយមាននិរន្តរភាព  
របស់គ្រឹះស្ថាន។



## គុណតម្លៃ

- ស្មោះត្រង់ និងសុចរិត
- ទទួលខុសត្រូវខ្ពស់
- ការបំពេញការងារជាក្រុម
- សេចក្តីថ្លៃថ្នូរ និងការគោរព

# ប្រវត្តិគ្រឹះស្ថាន

IPR ផ្លាស់ប្តូរប្រព័ន្ធធនាគារស្នូលដោយជោគជ័យពី Abacus ទៅ Morakot CBS ដែលជាម្ចាស់ភាគហ៊ុនរបស់កម្ពុជា។

២០២៤



២០២១

ស្ថាប័នទទួលបានវិញ្ញាបនបត្រអនុលោមភាព តាមច្បាប់សារពើពន្ធមាស ពីអគ្គនាយកដ្ឋាន ពន្ធដារ ដែលមានសុពលភាពសម្រាប់ ឆ្នាំ ២០២១-២០២២។

គ្រឹះស្ថានបានរងផលប៉ះពាល់ពី ការឆ្លងវិករាល ជាលំដាប់ កូវីដ ១៩ ដែល ទាមទារអោយមាន ការប្រឹងប្រែង អត់ធ្មត់ និងពេលវេលា ដើម្បីស្ដារ ស្ថានភាពអោយប្រសើរឡើងវិញ។

២០២០



២០១៧

គ្រឹះស្ថានបានរងផលប៉ះពាល់ពី ការថយចុះនៃ ផលបត្រឥណទាន ដែលជះ ឥទ្ធិពលពីការកំហិត ពិដានការប្រាក់របស់ ធនាគារជាតិនៃកម្ពុជា។

Leopard Cambodia Fund បានចាកចេញពី ភាគទុនិក តាមរយៈការ លក់ភាគហ៊ុនទាំងមូល របស់ខ្លួនឲ្យលោកឧកញ៉ា ភូ ពុយ។

២០១៥



២០១១

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឥណទានពលរដ្ឋរុងរឿង មានភាពល្អប្រសើរឡើងវិញបន្ទាប់ពី វិបត្តិសេដ្ឋកិច្ចឥណទាន ជាមួយការពង្រឹងដំណើរការផ្ទៃក្នុង ការបន្តអភិវឌ្ឍន៍ និងវិវត្តន៍ ខ្លួនជាគ្រឹះស្ថានមួយដែលទទួលបានប្រាក់ចំណេញច្រើនក្នុងចំណោមគ្រឹះស្ថានផ្សេងៗ ទៀត។

លោកស្រី ហៅ ស៊ីមន បានចាកចេញពីភាគទុនិក ហើយ Leopard Cambodia Fund បានក្លាយជាភាគទុនិកភាគតិចតាមរយៈក្រុមហ៊ុន IPR (KH) ដែលមានមូលដ្ឋាននៅហុងកុង។

២០១០



២០០៨

ឥណទានពលរដ្ឋរុងរឿង ទទួលបានអាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា។

អង្គភាពនេះបានប្រែក្លាយទៅជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ហើយ បានចុះបញ្ជីជាផ្លូវការជាមួយក្រសួងពាណិជ្ជកម្មក្រោមឈ្មោះ: “ឥណទានពលរដ្ឋ រុងរឿង អិលធីឌី” ដែលមានលេខចុះបញ្ជី Co.7896KH/2005។ ក្រុមហ៊ុនក៏ ទទួលបានអាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលេខ MF014 ពីធនាគារជាតិនៃ កម្ពុជា (NBC)។

២០០៥



២០០៣

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឥណទានពលរដ្ឋរុងរឿង បង្កើតឡើងក្នុងនាមជាផ្នែក ឥណទាននៃសម្ព័ន្ធសមាគមម៉ាស៊ីនកិនស្រូវកម្ពុជា។



ឧកញ៉ា ភូ ពុយ

ប្រធានក្រុមប្រឹក្សាភិបាល

របាយការណ៍ធនាគារជាតិនៃកម្ពុជាឆ្នាំ២០២៤ បានបង្ហាញថាក្នុងឆ្នាំ២០២៤ ស្ថាប័នផ្តល់  
កម្ចីបានប្រឈមនឹងស្ថានភាពលំបាក ផលបត្រឥណទានសរុបក្នុងវិស័យបានកើនឡើង  
ត្រឹម ៣% ខណៈអត្រាឥណទានមិនដំណើរការ (NPL) នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ បាន  
ឡើងដល់ប្រហែល៩% ដែលខ្ពស់បំផុតចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោក។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាគឺបានរាយការណ៍ដូចគ្នាថា ផលបត្រឥណទានដែល  
មានហានិភ័យលើស៣០ថ្ងៃ (PAR 30+) បានឈានដល់ ៨.២% ក្នុងខែធ្នូ ២០២៤ បើ  
ប្រៀបធៀបនឹង ៥.៧% កាលពីមួយឆ្នាំមុន។

ដើម្បីទប់ទល់នឹងស្ថានភាពលំបាក អាយភីអាបានចាត់វិធានការដោយមាន ការវិភាគនិង  
បន្ថែមលើការសិក្សាអនុម័តឥណទាន និងពន្លឿនសេវាកម្ម ហើយបុគ្គលិកទាំងអស់ទទួល  
បានការបណ្តុះបណ្តាលបន្ថែមអំពី ក្រមប្រតិបត្តិរបស់វិស័យ និងការផ្តល់ឥណទានដោយ  
ទំនួលខុសត្រូវ ដែលជាកត្តាសំខាន់ក្នុងការធានាឱ្យបាននៅ ហានិភ័យកម្រិតទាបតាមដែល  
អាចធ្វើបាន។

អាយភីអា មិនបានដាក់ឱ្យដំណើរការផលិតផលថ្មីទំនួលយេ យ៉ាងណាមិញយើងបានអនុវត្តការផ្តល់ឥណទានជាផលិតផល  
បែកក្នុងទំហំតូចមួយ សម្រាប់ទ្រទ្រង់ផ្នែកឧបករណ៍ប្រើប្រាស់រំកិលបំណងពាក់ព័ន្ធនឹងបរិស្ថាន ដូចជា ម៉ាស៊ីនបូមទឹកប្រើ  
ប្រាស់ ។ល។ ការត្រៀមរៀបចំគម្រោងដៃគូកសិកម្ម ដែលបានប្រកាសពីឆ្នាំមុន យើងក៏បានត្រៀមរួចស្រេច នឹងចាប់ផ្តើមដាក់  
អនុវត្តនៅពេលមានសញ្ញាសេដ្ឋកិច្ចប្រសើរឡើងវិញ។ ចំណែកផ្នែកបច្ចេកវិទ្យា យើងនឹងបន្តអភិវឌ្ឍន៍សមត្ថភាពផ្នែកប្រព័ន្ធ  
បច្ចេកវិទ្យាតាមដែលអាចធ្វើបានដោយប្រើប្រាស់ប្រភព និងលទ្ធភាពដែលយើងមានបច្ចុប្បន្ន អោយបានល្អប្រសើរបន្ថែម ប៉ុន្តែ  
យើងមិនភ្លេចនោះទេនៅការឈានទៅរកការផ្តល់សេវាកម្មតាមប្រព័ន្ធបច្ចេកវិទ្យានាពេលអនាគតនៅពេលយើងមានប្រភព  
ធនធានគ្រប់គ្រាន់ និងអាចគ្រប់គ្រងហានិភ័យបាន។

ស្ថាប័ន AMRO (ASEAN+3 Macroeconomic Research Office) កំពុងព្យាករណ៍ថា សេដ្ឋកិច្ច កម្ពុជា នឹងកើន  
ឡើងប្រហែល ៦% នៅឆ្នាំ ២០២៥ ប៉ុន្តែបានអោយសញ្ញាណផងដែរថាកំណើននៃបំណុលលក្ខណៈគ្រួសារ និងកំណើននៃ  
ឥណទានមិនដំណើរការ បានធ្វើឱ្យទិដ្ឋភាពនៃស្ថិរភាពហិរញ្ញវត្ថុនៅមិនទាន់មានភាពនឹងនៅឡើយ។ ដូច្នេះ ក្រុមប្រឹក្សាភិបាល  
បានសម្រេចនៅកត្តា ៣ សំខាន់ ដើម្បីបន្តភាពធន់របស់ក្រុមហ៊ុន ទី១ គឺការបម្រុងថវិកា ទី២ គឺការបន្តវិនិយោគលើសមត្ថភាព  
បុគ្គលិក និងប្រព័ន្ធស្នូល ទី៣ គឺការគាំពារអតិថិជន និងការរក្សានិរន្តរភាពរបស់ក្រុមហ៊ុន ស្របតាមគោលនយោបាយ និងការ  
ណែនាំរបស់ធនាគារជាតិនៃកម្ពុជាផងដែរ។

ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរជាបន្តចំពោះសមាជិកក្រុមប្រឹក្សាភិបាល ដៃគូអាជីវកម្មរបស់យើង អតិថិជនដ៏មាន  
តម្លៃរបស់យើង ជាពិសេសគណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់នៃអាយភីអា ចំពោះការប្តេជ្ញាចិត្ត និងការលះបង់  
ជាបន្តបន្ទាប់នាពេលកន្លងមក។



**លោកឧកញ៉ា ភូ ពុយ**  
**ប្រធានក្រុមប្រឹក្សាភិបាល**

**លោកឧកញ៉ា ភូ ពុយ** ជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឥណទានពលរដ្ឋរុងរឿង ចាប់តាំងពីការចាប់ផ្តើមដំបូងនៃការកើតគ្រឹះស្ថាន។ លោកឧកញ៉ាជាសហគ្រិនកសិកម្មឈានមុខគេម្នាក់ ជាពិសេសនៅក្នុងវិស័យម៉ាស៊ីនកិនស្រូវ។ លោកក៏ជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនបែតងកម្ពុជា ភីអិលស៊ី ដែលជាក្រុមហ៊ុនម៉ាស៊ីនកិនស្រូវធំជាងគេបង្អស់នៅកម្ពុជា។



**លោក ហ្សូ មីងយី**  
**អភិបាលឯករាជ្យ**

**លោក ហ្សូ មីងយី** បច្ចុប្បន្នជាទីប្រឹក្សាឯករាជ្យក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងជាវិនិយោគិនមួយរូបផងដែរ។ លោកធ្លាប់បំរើការងារក្នុងគ្រឹះស្ថានឥណទានពលរដ្ឋរុងរឿង ជាទីប្រឹក្សានិងជានាយកប្រតិបត្តិការ។ លោកក៏ធ្លាប់បម្រើការងារនៅ ADA ដែលនៅទីនោះ លោកបានចូលរួមក្នុងការសម្របសម្រួលបង្កើតមូលនិធិអភិវឌ្ឍន៍មីក្រូហិរញ្ញវត្ថុលុចហ្សំបួរនិងជាអ្នកគ្រប់គ្រងផលប៉ុន្តែវិនិយោគនៅក្នុងតំបន់អាស៊ី និងអាហ្វ្រិកខាងកើត។ លោកក៏មានបទពិសោធន៍ធ្វើការជាមួយគណៈកម្មការអឺរ៉ុប ជាមន្ត្រីសេដ្ឋកិច្ចនិង ពាណិជ្ជកម្មនៅក្នុងប្រទេសម៉ាឡេស៊ី រួមទាំងធនាគារកណ្តាលរបស់ប្រទេសលុចហ្សំបួរ។ បន្ថែមពីលើនេះទៀត លោកមានស្នាដៃបោះពុម្ពផ្សាយការងារពាក់ព័ន្ធនឹងស្ថេរភាពហិរញ្ញវត្ថុ វិស័យមីក្រូហិរញ្ញវត្ថុ និងអត្រាសន្សំប្រាក់ផ្ទាល់ខ្លួនរបស់អាមេរិកផងដែរ។



**លោកស្រី ប៉ុក នីវីល័យ**  
**អភិបាលឯករាជ្យ**

**លោកស្រី ប៉ុក នីវីល័យ** ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ តាំងពីខែមេសា ឆ្នាំ ២០១៦។ លោកស្រី មានបទពិសោធន៍ការងារជាច្រើនឆ្នាំលើ ផ្នែកលក់ ផ្នែកទីផ្សារ និង ផ្នែកទំនាក់ទំនងសាធារណៈ។ លោកស្រីធ្លាប់បាន បំពេញ ការងារនាយកទីផ្សារនិងទំនាក់ទំនងសាធារណៈ ជាប្រធានគ្រប់គ្រង ផ្នែកលក់ និងជាអ្នកសម្របសម្រួល នៅក្នុងកម្មវិធីទូរទស្សន៍លើការដៃគូ ពិភាក្សាពីផ្នែកច្បាប់ និងសុខភាព។ លោកស្រី នីវីល័យ ទទួលបានបរិញ្ញាប័ត្រ និង បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្ម លើជំនាញគ្រប់គ្រងទូទៅ។



**លោក ប៊ុច សានី**  
**អភិបាលឯករាជ្យ**

**លោក ប៊ុច សានី** បានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ ក្នុងខែ មករាឆ្នាំ២០២០។ លោកមានតំណែងជាអគ្គនាយករងទទួលបន្ទុកនាយកដ្ឋាន ប្រតិបត្តិការ និងកិច្ចការធនាគារ និងនាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ នៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។ លោក ប៊ុច សានី មានបទ ពិសោធន៍ការងារក្នុងវិស័យធនាគារជាង២០ឆ្នាំមកហើយ។ មុននឹងចូលបម្រើ ការងារនៅធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មក្នុងឆ្នាំ២០០១ លោកបានបម្រើ ការងារនិងមានបទពិសោធន៍ការងារជាច្រើននៅធនាគារជាតិនៃកម្ពុជា និងនៅ ធនាគារពាណិជ្ជ។ លោក បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកធនាគារ ពីសកលវិទ្យាល័យធនាគារ ក្នុងប្រទេសវៀតណាម និងបានបញ្ចប់ថ្នាក់ អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ ពីសកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ២០០៤។

# សាររបស់នាយិកាប្រតិបត្តិ



**ភូ សុវណ្ណច័ន្ទ**  
**នាយិកាប្រតិបត្តិ**

កាលពីដប់ពីរខែមុន ខ្ញុំបានកត់សម្គាល់ឃើញថា កំណើនយឺត និងហានិភ័យ ឥណទានកើនឡើង ទាមទារឱ្យមានការប្រុងប្រយ័ត្នជាងមុន។ សម្ពាធនោះបានបន្ត កាន់តែខ្លាំងឡើងនៅក្នុងឆ្នាំ 2024៖ ការផ្តល់ប្រាក់កម្ចីទូទាំងប្រព័ន្ធបានកើនឡើង ត្រឹមតែប្រហែល ៣%ប៉ុណ្ណោះ ហើយឥណទានមិនដំណើរការ (NPL) នៃ វិស័យមីក្រូហិរញ្ញវត្ថុបានឈានដល់ប្រហែល ៩% ដែលជាមធ្យមខ្ពស់បំផុតក្នុងរយៈ ពេលជាងមួយទសវត្សរ៍។ ទោះជាយ៉ាងណាក៏ដោយ សេដ្ឋកិច្ចកម្ពុជានៅតែបានកើន ឡើងប្រហែល ៥.៨% ទោះបីជាបរិយាកាសប្រតិបត្តិការសម្រាប់អ្នកផ្តល់ប្រាក់កម្ចី នៅតែតឹងតែងក៏ដោយ។ នៅក្នុងបរិយាកាសនេះ យើងប្រកាន់ខ្ជាប់នូវចំណុចសំខាន់ៗ ស្របតាមការណែនាំរបស់ក្រុមប្រឹក្សាភិបាល មានដូចជា យើងបានរឹតបន្តឹងការវាយ តម្លៃប្រាក់កម្ចី ខណៈពេលដែលកាត់បន្ថយរដ្ឋនៃការត្រួតពិនិត្យ ហើយបុគ្គលិកគ្រប់រូប ក៏បានបញ្ចប់ការបណ្តុះបណ្តាលឡើងវិញស្តីពីក្រមសីលធម៌ និងការផ្តល់ប្រាក់កម្ចី ដោយការទទួលខុសត្រូវ។ យើងក៏បានរៀបចំឥណទានឡើងវិញ ជូនអតិថិជនដែល ប្រឈមមុខនឹងភាពតានតឹងនៃលំហូរសាច់ប្រាក់រយៈពេលខ្លី ដើម្បីជួយសម្រួលដល់ពួក គាត់។ ជាមួយគ្នាផងដែរ ជំហានទាំងនេះបានរក្សាផលបត្រឥណទានមិនដំណើរការនៅ

ក្រោមមធ្យមភាគនៃវិស័យនេះ ហើយអនុញ្ញាតឱ្យយើងបិទបញ្ចប់ឆ្នាំនេះជាមួយនឹងប្រាក់ចំណេញក្នុងកម្រិតមួយ ខណៈពេល ដែលយើងអាចរក្សាបាននូវសាច់ប្រាក់ និងទ្រព្យដើមទុមរបស់ក្រុមហ៊ុន។ យើងមិនបានដាក់ដំណើរការផលិតផលថ្មីទូលំ ទូលាយទេ ផ្ទុយទៅវិញ យើងបានសាកល្បងផ្តល់ប្រាក់កម្ចីផលិតផលបែតងខ្នាតតូចសម្រាប់ទំនិញជាក់ស្តែង ដូចជាម៉ាស៊ីន បូមទឹកដើម្បី។ ការអនុវត្តការសងប្រាក់វិញមុនកាលកំណត់គឺមានការលើកទឹកចិត្ត។ យើងក៏បានបញ្ចប់ការងារត្រៀមរៀបចំ សម្រាប់ភាពជាដៃគូខ្សែសង្វាក់កសិកម្មដែលបានប្រកាសកាលពីឆ្នាំមុន ដោយយើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្តើម នៅពេលដែលស្ថានភាពប្រសើរឡើង។ រីឯផ្នែកបច្ចេកវិទ្យា យើងបាននឹងបន្តពង្រឹងប្រព័ន្ធផ្ទៃក្នុងបន្ថែម ហើយយើងនឹងបន្ថែម សេវាកម្មដ៏ថ្មីនៅពេលដែលយើងមានធនធានគ្រប់គ្រាន់ដើម្បីគាំទ្រ ។

អាយតីអា មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តអនុវត្តតាមក្រមប្រតិបត្តិរបស់ស្ថាប័នធនាគារ និងហិរញ្ញវត្ថុដែលបានដាក់ចេញ ក្នុងឆ្នាំ ២០២២ ហើយក្រមប្រតិបត្តិនេះមានសារៈសំខាន់ក្នុងការផ្តល់ប្រាក់កម្ចីដោយការទទួលខុសត្រូវជូនដល់អតិថិជន ហើយ អតិថិជនទទួលបានសេវាកម្មដែលមានភាពយុត្តិធម៌ និងសីលធម៌វិជ្ជាជីវៈ។ ជាការពិតណាស់ អាយតីអា មានតួនាទីក្នុងការចូល រួមបន្តពង្រឹងទំនុកចិត្តលើប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុទាំងមូលនៃប្រទេសកម្ពុជា។ បច្ចុប្បន្នអាយតីអាកំពុងដំណើរការក្នុងការ បំពេញជំហានដែលតម្រូវដើម្បីអនុលោមតាមគោលការណ៍គាំពារអតិថិជន។

ជំនួសឱ្យគណៈគ្រប់គ្រងរបស់អាយតីអា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីចិត្តចំពោះបុគ្គលិក គ្រប់ជាន់ថ្នាក់ ក្រុម ប្រឹក្សាភិបាល ម្ចាស់ភាគហ៊ុន និងវិនិយោគិនសម្រាប់ការគាំទ្រ និងការណែនាំទាំងឡាយនាពេលកន្លងមក។ សូមអរគុណដល់ ដៃគូពាក់ព័ន្ធ និង CMA នៅការគាំទ្រនិងជំនួយកន្លងមក រួមទាំងធនាគារជាតិនៃកម្ពុជា សម្រាប់ការគាំទ្រជាបន្តបន្ទាប់ និងការ ត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្ន។ យើងខ្ញុំនឹងបន្តកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការរួមជាមួយនឹងការឆ្លុះបញ្ចាំងជាបន្ត បន្ទាប់ ដើម្បីកែលម្អ និងអភិវឌ្ឍន៍អាយតីអា និងអ្នកពាក់ព័ន្ធរបស់យើងខ្ញុំ។

**ដោយក្តីគោរព**

**កញ្ញា ភូ សុវណ្ណច័ន្ទ**



**កញ្ញា ភូ សុវណ្ណច័ន្ទ  
នាយិកាប្រតិបត្តិ**

**កញ្ញា ភូ សុវណ្ណច័ន្ទ** ត្រូវបានតែងតាំងជានាយិកាប្រតិបត្តិនៅថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២១។ គាត់ធ្លាប់បានបំពេញតួនាទីជា មន្ត្រីប្រតិបត្តិតាម នៅក្នុងគ្រឹះស្ថាន ចាប់តាំងពីខែកក្កដា ឆ្នាំ ២០១៩។ ពីមុនមក គាត់បានបំពេញការងារជា ជំនួយការនាយិកាប្រតិបត្តិ ហាត់ការរយៈពេល ៦ ខែក្នុងឆ្នាំ ២០១៨។ សុវណ្ណច័ន្ទ បានទទួលសញ្ញាបត្របរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច ជំនាញគណនេយ្យ និងហិរញ្ញវត្ថុ ពី CamEd Business School, ហើយក្នុងអំឡុងពេល ជាមួយគ្នានោះ កញ្ញាទទួលបានសញ្ញាបត្រ Certified Accounting Technician (CAT) ផងដែរ។ ក្រោយមក នៅឆ្នាំ២០២០ គាត់បានបញ្ចប់ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ពីសកលវិទ្យាល័យ Grenoble École de Management នៅប្រទេសស៊ីងបូរី និង អំឡុង ពេលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំទី ២ គាត់បានចាប់ផ្តើមការងារជាមួយ គ្រឹះស្ថានជា មន្ត្រីប្រតិបត្តិតាម ដែលជាពេលដែលគាត់បានទទួលវិញ្ញាបនបត្រ Regulatory Compliance Certificate ពីវិទ្យាស្ថានធនាគារនិងហិរញ្ញ វត្ថុ ដែលជាកម្មសិទ្ធិរបស់សមាគមធនាគារកម្ពុជា។ បច្ចុប្បន្ន សុវណ្ណច័ន្ទកំពុង បន្តការសិក្សាជំនាញ Charter Banker ដែលផ្តល់ជូនដោយ Charter Banker Institute, ពីក្រុមហ៊ុនអង់គ្លេស។



**លោក ចេង រណ្តត**  
**នាយកប្រតិបត្តិការ**

**លោក ចេង រណ្តត** បំពេញតួនាទីជានាយកប្រតិបត្តិការតាំងពីខែកញ្ញា ឆ្នាំ ២០១៩។ លោកចាប់ផ្តើមការងារដំបូង នៅក្នុងគ្រឹះស្ថាន ក្នុងខែមករា ឆ្នាំ ២០១០ និងបានបម្រើការងារក្នុងមុខតំណែងជាច្រើន ដូចជា ប្រធានផ្នែកស្តារបំណុល ប្រធានសាខាមេ ប្រធានផ្នែកឥណទាន នាយកប្រតិបត្តិការស្តីទី និងនាយកសវនកម្មផ្ទៃក្នុងផងដែរ។ មុនបម្រើការងារនៅទីនេះ លោកធ្លាប់បំពេញការងារក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងៗក្នុងតួនាទីជាមន្ត្រីឥណទាន និងប្រធានផ្នែកប្រតិបត្តិការ។

**លោក រណ្តត** បានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកធុរកិច្ចនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជំនាញគ្រប់គ្រងពីសកលវិទ្យាល័យបញ្ញាជាតិក្នុងឆ្នាំ២០១៤ និងបរិញ្ញាបត្រវិទ្យាសាស្ត្រសេដ្ឋកិច្ច ជំនាញ អភិវឌ្ឍន៍សេដ្ឋកិច្ចជនបទពីសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងសេដ្ឋកិច្ច។ ក្រៅពីនេះ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនទាក់ទងនឹងការគ្រប់គ្រងក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។



**លោក ហៃ គឹមយន**  
**នាយកហិរញ្ញវត្ថុ និងរដ្ឋបាល**

**លោក ហៃ គឹមយន** ជានាយកហិរញ្ញវត្ថុតាំងពីឆ្នាំ ២០០៩ ។ លោកបានបំពេញការងារជាមួយគ្រឹះស្ថានមានរយៈពេលជាង ១៩ ឆ្នាំ ចាប់តាំងពីឆ្នាំ ២០០៦ ក្នុងមុខតំណែងផ្សេងៗគ្នាជាច្រើនដូចជា ជំនួយការប្រធានសាខាប្រធានសាខា និងនាយកប្រតិបត្តិការ។ មុនចូលបំពេញការងារនៅទីនេះ លោកជាអ្នកកាន់បញ្ជីគណនេយ្យក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ។

**លោក គឹមយន** បានទទួលបរិញ្ញាបត្រផ្នែកគ្រប់គ្រងធុរកិច្ច ជំនាញហិរញ្ញវត្ថុនិងគណនេយ្យ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ច ជំនាញគ្រប់គ្រងពីសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង។ ក្រៅពីនេះ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនទាក់ទងនឹងការគ្រប់គ្រងក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។



**លោក ភឿក កោវិទ្ធ**  
**នាយកព័ត៌មានវិទ្យាស្តីទី**

**លោក ភឿក កោវិទ្ធ** បានតែងតាំងជាប្រធានបច្ចេកវិទ្យាព័ត៌មាន ក្នុងខែកុម្ភៈ ឆ្នាំ២០២០។ លោកធ្លាប់ជាប្រធានបច្ចេកវិទ្យាព័ត៌មាន នៅក្រុមហ៊ុនលីហ្គឺរូប ប្រាក់ ក្នុងឆ្នាំ២០១៨ រួមទាំងជាអ្នកគ្រប់គ្រងជាន់ខ្ពស់ នៅក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិតព្រូជិនសលកម្ពុជាក្នុងឆ្នាំ២០១៧។ នៅក្នុងឆ្នាំ២០១៥ លោកមាន តួនាទីជាអ្នកសរសេរកម្មវិធីជាន់ខ្ពស់ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត។ ក្រៅពី នេះ លោកធ្លាប់បានដឹកនាំគម្រោងជាច្រើនក្នុងការចូលរួមកម្មវិធី I-ENVEX-2014 នៅប្រទេសម៉ាឡេស៊ី។

**លោកកោវិទ្ធ** បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ពីសាកលវិទ្យាល័យនីរតុន និងមានជំនាញក្នុងការបង្កើត និងគ្រប់គ្រងប្រព័ន្ធ ស្នូល របាយការណ៍MIS ឃ្លាំងទិន្នន័យ In-House Application និង ជំនួយផ្សេងៗ សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រួមទាំងក្រុមហ៊ុនធានារ៉ាប់រង ផងដែរ។



**លោក សេង កក្កដា**  
**នាយកសវនកម្មផ្ទៃក្នុងស្តីទី**

**លោក សេង កក្កដា** ត្រូវបានតែងតាំងជាប្រធានសវនកម្មផ្ទៃក្នុងនៅ ឥណទាន ពលរដ្ឋរុងរឿង អិលធីឌី ក្នុងខែឧសភា ឆ្នាំ ២០២០។ ពីមុនលោកធ្លាប់មានបទ ពិសោធន៍ការងារជាង ១០ ឆ្នាំនៅក្នុងវិស័យហិរញ្ញវត្ថុក្នុងតួនាទីជាច្រើនដូចជា មន្ត្រីឥណទានជាន់ខ្ពស់នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សាមិក ភីអិលស៊ី ជា សវនករផ្ទៃក្នុងនៅគ្រឹះស្ថាន ឥណទានពលរដ្ឋរុងរឿង និង ជាអ្នកវិភាគ ឥណទាន នៅធនាគារ កាណាឌីយ៉ា។

**លោក កក្កដា** មានសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ច ជំនាញហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យនីរតុន និងបរិញ្ញាបត្រផ្នែកគ្រប់គ្រងធុរកិច្ច ជំនាញហិរញ្ញវត្ថុនិងធនាគារ ពីសាកលវិទ្យាល័យធនធានមនុស្ស។


## ភាគទុនិក




### ភាគទុនិក

លោកឧកញ៉ា ភូ ពុយ ជាភាគទុនិកតែម្នាក់គត់ និងជាស្ថាបនិក  
នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឥណទានពលរដ្ឋរុងរឿង អិលធីឌី។

# អង្គការលេខ



# រចនាសម្ព័ន្ធសាខា



# អតិថិជនគោលដៅ និងផលិតផល

## ផលិតផល អាយត៊ីអា

អាយត៊ីអា បានបន្តកែប្រែគោលនយោបាយ និងនីតិវិធីឥណទានរបស់ខ្លួន ហើយបានបង្កើតគោលនយោបាយពាក់ព័ន្ធផ្សេងទៀត ក្នុងការសម្របខ្លួនទៅនឹងគោលគំនិតនៃស្តង់ដារនៃការគាំពារអតិថិជន សម្រាប់ប្រតិបត្តិការ និងការអនុវត្តប្រចាំថ្ងៃនៅគ្រប់សាខារបស់អាយត៊ីអា។ ផលិតផលកម្ចីមានស្រាប់ត្រូវបានកែប្រែ ហើយផលិតផលកម្ចីថ្មីត្រូវបានបង្កើតឡើងដើម្បីបំពេញតំរូវការរបស់អតិថិជនជាពិសេសប្រជាជនដែលមានចំណូលទាប និងមធ្យមទាបនៅតំបន់ជនបទនៃប្រទេសកម្ពុជា។ ការធ្វើពិធីកម្មផលិតផលកម្ចីផ្សេងៗគ្នាមានគោលបំណងដើម្បីទទួលបានអតិថិជនកាន់តែច្រើន។ បញ្ជីរាយនាមផលិតផលកម្ចីថ្មីនឹង អតិថិជនគោលដៅមានដូចខាងក្រោម៖



**ឥណទាន កសិកម្ម**

ផ្តោតសំខាន់ចំពោះកសិករទូទៅ និងសមាជិក សហគមន៍បៃតង ដែលត្រូវការឥណទានដើម្បីទិញគ្រាប់ពូជ ដី ថ្នាំ ប្រេង និងសម្ភារៈដាំដុះផ្សេងៗទៀត។



**ឥណទានវិនិយោគ/សំភារៈកសិកម្ម**

អតិថិជនឯកត្តបុគ្គលដែលត្រូវការឥណទានដើម្បីទិញឧបករណ៍ ម៉ាស៊ីន គ្រឿងចក្រ និងតម្រូវការផ្សេងៗទៀតទាក់ទងនឹងផលិតកម្មកសិកម្ម។



**ឥណទានបង្កើនទ្រព្យ**

អតិថិជនឯកត្តបុគ្គលដែលត្រូវការឥណទានដើម្បីទិញដីបន្ថែមសម្រាប់ធ្វើកសិកម្ម និងដើម្បីកែលំអរគេហដ្ឋានឱ្យប្រសើរជាងមុន

អាជីវករខ្នាតតូចនិងមធ្យម និងសហគ្រាសផលិតដែលត្រូវការឥណទានដើម្បីទ្រទ្រង់អាជីវកម្មនិងប្រតិបត្តិការ



**ឥណទានអាជីវកម្ម**

**ឥណទានទូដៃក**



អាជីវករខ្នាតតូចនិងមធ្យម និងសហគ្រាសផលិតដែលត្រូវការឥណទានដើម្បី ទ្រទ្រង់អាជីវកម្មនិងប្រតិបត្តិការ

អតិថិជនឯកត្តបុគ្គល រស់នៅទីក្រុងឬជនបទ ដែលត្រូវការឥណទានដើម្បីទិញម៉ូតូ

**ឥណទានម៉ូតូ**



**ឥណទានសម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋាន**



អតិថិជនជាម្ចាស់ផ្ទះដែលត្រូវការឥណទានដើម្បីទិញសម្ភារៈប្រើប្រាស់ក្នុង គេហដ្ឋាន មានដូចជា ទូទឹកកក ម៉ាស៊ីនបោកខោអាវ ម៉ាស៊ីនត្រជាក់ ទូរទស្សន៍ គ្រឿងសង្ហារឹម ទូរស័ព្ទ ល។

អតិថិជនឯកត្តបុគ្គលអាជីវករ និងសហគ្រាស ដែលត្រូវការឥណទានសម្រាប់រយៈ ពេលខ្លី ដោយសារខ្វះទុនក្នុងរយៈពេលខ្លី ឬកំពុងរងចាំការសងប្រាក់ត្រលប់ពី អតិថិជនរបស់គាត់។

**ឥណទានប្រើជើង (Bridging)**



# អតិថិជនគោលដៅ

**កសិករ៖** កសិករ ដែល ត្រូវ ការ ប្រាក់ សម្រាប់ ជួយ ដល់ សកម្មភាព ធ្វើ កសិកម្ម វិនិយោគ លើ ឧបករណ៍ ធុន ធំ ឬ ទិញ ដី កសិកម្មបន្ថែម។



**ម្ចាស់អាជីវកម្ម ខ្នាតតូច៖** ម្ចាស់អាជីវកម្មខ្នាតតូច ហាងលក់រាយ ហាងលក់គ្រឿងទេស ហាងលក់សំលៀកបំពាក់ អ្នកផ្តល់ សេវាកម្មជាដើម ដែលត្រូវការដើមទុនធ្វើការដើម្បីផ្គត់ផ្គង់តម្រូវការអាជីវកម្ម និងប្រតិបត្តិការរបស់ពួកគេ។



**សហគ្រាសធុនតូច និងមធ្យម៖** សហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជី ក្រុមហ៊ុនឯកជន ក្រុមហ៊ុនលក់រាយ ដេប៉ូ ផ្សារទំនើប ជាដើម ដែលប្រឈមមុខនឹងបញ្ហាសាច់ប្រាក់ក្នុងកំឡុងពេលជាក់លាក់ណាមួយ ដើម្បីផ្គត់ផ្គង់តម្រូវការជាក់លាក់ របស់ពួកគេ ដើម្បីបំពេញភាគហ៊ុន ឬសងប្រាក់កម្ចីរបស់ពួកគេជាមួយធនាគារ ឬស្ថាប័នហិរញ្ញវត្ថុ។



**អតិថិជនផ្សេងទៀត៖** អតិថិជនទូទៅផ្សេងទៀត រួមមានសាស្ត្រាចារ្យ មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនឯកជន (ដែលមានប្រាក់ បៀវត្សរប្រចាំខែទៀងទាត់) ដែលចង់ទិញម៉ូតូ ឬគ្រឿងប្រើប្រាស់ក្នុងផ្ទះ (ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ ទូរទស្សន៍ ម៉ាស៊ីនបូមទឹក ចង្កៀងសូឡា។ល។ ...) សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីផ្តល់លក្ខខណ្ឌរស់នៅកាន់តែប្រសើរ ឬ ការកម្សាន្តសម្រាប់គ្រួសាររបស់ពួកគេ។

លទ្ធផលការងារឆ្នាំ ២០២៤



58%

64%



## ទិន្នន័យសំខាន់ៗ

សូចនាករ	ខ្នាត	សវនកម្មឆ្នាំ 2024	សវនកម្មឆ្នាំ 2023	សវនកម្មឆ្នាំ 2022	សវនកម្មឆ្នាំ 2021
ចំនួនខេត្តប្រតិបត្តិការ	-	5	5	5	5
ចំនួនស្រុកប្រតិបត្តិការ	-	29	32	36	32
ចំនួនឃុំប្រតិបត្តិការ	-	121	127	136	138
ចំនួនភូមិប្រតិបត្តិការ	-	477	492	512	494
ចំនួនបុគ្គលិក	-	74	73	72	72
ចំនួនអតិថិជនសរុប	-	1,832	2,035	2,119	1,949
ផលប័ត្រឥណទានសរុប	ដុល្លារ	6,383,868	6,587,366	7,060,589	6,808,084
ចំណេញសុទ្ធ	ដុល្លារ	330,411	232,815	338,810	152,733
ទ្រព្យសកម្មសុទ្ធ	ដុល្លារ	7,996,325	7,673,604	7,473,651	8,028,570
មូលធនសរុប	ដុល្លារ	7,941,705	7,611,294	7,378,479	7,378,479
អតិថិជនកម្ចីជាស្រ្តី	%	58.02	60.98	67.01	77.94
អតិថិជនកម្ចីនៅជនបទ	%	97.98	97.62	97.6	95.43
កម្ចីកសិកម្ម	%	49.27	40.07	34.01	42.68
ហានិភ័យឥណទាន	%	3.58	4.17	3.13	2.05
ឥណទានលុបចេញពីបញ្ជី	%	0.39	2.87	0.69	1.48
ទិន្នផលផលប័ត្រឥណទាន	%	17.29	18.73	19.63	18.68
ចំណាយលើមូលនិធិ	%	0	0	0.25	0.43
ចំណាយប្រតិបត្តិការ	%	13.41	12.46	12.08	14.1
ប្រាក់ចំណេញសុទ្ធផ្សេងទៀតនឹងទ្រព្យសកម្ម	%	4.2	3.1	4.4	1.92
ប្រាក់ចំណេញសុទ្ធផ្សេងទៀតនឹងមូលធន	%	4.2	3.1	4.5	2.02
បំណុលធៀបនឹងមូលធន	%	1.3	0.8	5.1	5
ភាពគ្រប់គ្រាន់ផ្ទាល់លើប្រតិបត្តិការ	%	144	131	156	130



## ផលបត្រឥណទាន




# ផលបត្រឥណទាន (បន្ត)




# អនុបាតហិរញ្ញវត្ថុ



### ROA and ROE



### Total Loan Amount and Clients Disbursed





**អ្នកស្រី យ៉ុក សុបិន នៅភូមិអូរដា ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង**

អ្នកស្រី យ៉ុក សុបិន ជាកសិករធ្វើចំការ ដាំដំណាំធុរន ដំឡូងមី និងពោតនៅចំការរបស់គាត់។ គាត់ជាអតិថិជន ជោគជ័យម្នាក់របស់អាយភីអានៅសាខាសំឡូត។ អ្នកស្រីជាអតិថិជនដ៏ស្មោះត្រង់ម្នាក់របស់យើង តាំងពីឆ្នាំ២០១៨ មកម្ល៉េះ ហើយគាត់បានបន្តប្រើប្រាស់ប្រាក់កម្ចីចំនួន ៦រគ្គ មកហើយ គិតត្រឹមចុងឆ្នាំ២០២៤។ រគ្គទី១ ឆ្នាំ២០១៨ បានខ្ចីចំនួន៨,០០០ដុល្លារ យកដាំដំណាំដំឡូងមី ហើយនៅតែបន្តកម្ចីជាបន្តបន្ទាប់ក្នុងគោលបំណងរៀបចំប្រព័ន្ធទឹក និងដាំដំឡូងមី និងចុងក្រោយឆ្នាំ២០២៤ រគ្គទី៦ នេះគាត់ខ្ចី ២,០០០ដុល្លារ យកទៅវិនិយោគលើដំណាំយុទ្ធសាស្ត្រ។ ទំហំកម្ចីជាមធ្យមរបស់អ្នកស្រី យ៉ុក សុបិន មានចន្លោះពី ១,៥០០ដុល្លារ ដល់៨,០០០ដុល្លារអាមេរិក។ តាមរយៈ ប្រាក់កម្ចីរបស់អ្នកស្រីជាមួយអាយភីអា បានធ្វើឱ្យគាត់មានលទ្ធភាពចំណាយក្នុងការថែទាំសុខភាពគ្រួសារ មាន អាហារគ្រប់គ្រាន់ និងអាចទិញសំលៀកបំពាក់ជូនក្រុមគ្រួសារ។ បន្ថែមពីនេះ ធ្វើឱ្យប្រាក់ចំណូលរបស់គាត់ បានកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ សំខាន់ជាងនេះទៅទៀត អ្នកស្រីអាចបន្តផ្គត់ផ្គង់ការសិក្សារបស់កូនៗ និងសម្ភារៈសិក្សារបស់ពួកគេតាមតម្រូវការ។



**លោក ឆូត ឈឿន នៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង**

លោក ឆូត ឈឿន ជាកសិករធ្វើចំការ ដាំដំណាំដំឡូងជ្វា និងដាំបន្លែនៅចំការរបស់គាត់ និងមានមុខរបរបន្ទាប់បន្សំផ្សេងទៀតដូចជា ចិញ្ចឹមគោ និងចិញ្ចឹមកន្ទួប។ គាត់ជាអតិថិជនជោគជ័យម្នាក់របស់អាយភីអានៅសាខាសំពៅលូន ហើយគាត់ជាអតិថិជនដ៏សោះត្រង់ម្នាក់របស់យើង តាំងពីឆ្នាំ២០១៩ មកម្ល៉េះ ហើយគាត់បានបន្តប្រើប្រាស់ប្រាក់កម្ចីចំនួន ៤រ័ត្ន មកហើយ គិតត្រឹមចុងឆ្នាំ២០២៤។ កាលពីគាត់មិនទាន់ប្រើប្រាស់កម្ចីជាមួយអាយភីអា គាត់មានភាពខ្វះខាតប្រាក់សម្រាប់ធ្វើចំការរបស់គាត់ក្នុងការទិញសម្ភារៈធ្វើកសិកម្ម។ រ័ត្នទី១បានខ្ចីចំនួន៥,០០០ដុល្លារ ក្នុងគោលបំណងយកទៅដាំពោត ដំឡូងមី និងទិញដីចំការដើម្បីពង្រីកកសិកម្មបន្ថែម ហើយនៅតែបន្តកម្ចីជាបន្តបន្ទាប់ក្នុងគោលបំណងពង្រីកការដាំដុះ និងចុងក្រោយឆ្នាំ២០២៤ រ័ត្នទី២ នេះគាត់ខ្ចីចំនួន ២,៥០០ដុល្លារ យកទៅទិញគោយន្ត និងពង្រីកការដាំដុះន្ថែមទៀត។ ទំហំកម្ចីជាមធ្យមរបស់លោក ឆូត ឈឿន មានចន្លោះពី២,៥០០ដុល្លារ ដល់ ៥,០០០ដុល្លារអាមេរិក។ តាមរយៈប្រាក់កម្ចីរបស់លោកជាមួយអាយភីអាបានធ្វើឱ្យគាត់មានលទ្ធភាពចំណាយក្នុងការថែទាំសុខភាពគ្រួសារ មានអាហារល្អៗ និងអាចទិញសំលៀកបំពាក់ជូនក្រុមគ្រួសារ។ បន្ថែមពីនេះធ្វើឱ្យទ្រព្យសម្បត្តិរបស់គាត់បានកើនឡើងដូចជា ពីមុនទទួលកម្ចីពីអាយភីអា គាត់មានដីចំការត្រឹមតែ ៦ហិកតា គ្មានឧបករណ៍គ្រឿងយន្តប្រើប្រាស់។ ប៉ុន្តែបច្ចុប្បន្នលោក ឆូត ឈឿន មានដីចំការរហូតដល់ ៨ហិកតា និងមានគោយន្ត១គ្រឿងសម្រាប់ប្រើប្រាស់។

## សវនកម្មផ្ទៃក្នុង និងការត្រួតពិនិត្យ



សវនកម្មផ្ទៃក្នុង ជានាយកដ្ឋានដែលមានវិជ្ជាជីវៈក្នុងការវាយតម្លៃ និងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យ ការត្រួតពិនិត្យ និងដំណើរការគ្រប់គ្រងអភិបាលកិច្ចក្នុងគ្រឹះស្ថាន។ សវនករផ្ទៃក្នុងធ្វើការជាមួយអ្នកគ្រប់គ្រងដើម្បីត្រួតពិនិត្យប្រព័ន្ធការងារនិងប្រតិបត្តិការរបស់គ្រឹះស្ថាន។ ការត្រួតពិនិត្យឡើងវិញទាំងនេះ សំដៅកំណត់តើហានិភ័យត្រូវបានគ្រប់គ្រងយ៉ាងដូចម្តេច ដោយរាប់បញ្ចូល ថាតើដំណើរការដែលត្រឹមត្រូវមានហើយឬនៅ ហើយនីតិវិធីដែលបានព្រមព្រៀងគ្នាត្រូវបានអនុវត្តឬអត់។ ការធ្វើសវនកម្មផ្ទៃក្នុង ក៏អាចកំណត់អត្តសញ្ញាណតំបន់ដែលត្រូវបង្កើនប្រសិទ្ធភាព ឬត្រូវដាក់ឱ្យប្រើប្រាស់នវានុវត្តន៍ថ្មី។ នាយកដ្ឋានសវនកម្មផ្ទៃក្នុងមានបុគ្គលិកចំនួន ៣ នាក់ រួមមាននាយកសវនកម្មផ្ទៃក្នុង ១ នាក់ និងសវនករប្រតិបត្តិការចំនួន ២ នាក់។

ក្នុងឆ្នាំ ២០២៤ នាយកដ្ឋានសវនកម្មផ្ទៃក្នុង បានចុះធ្វើសវនកម្មចំនួន ៣ ដុំតាមសាខានីមួយៗ ដោយបានប្រើប្រាស់វិសាលភាពសវនកម្មពេញ។ ជាលទ្ធផលបង្ហាញថា ពិន្ទុនិងចំណាត់ថ្នាក់ហានិភ័យតាមសាខានីមួយៗ គឺហានិភ័យអាចទទួលយកបាន និងហានិភ័យកំរិតស្រាល។

ក្នុងឆ្នាំដដែល នាយកដ្ឋានសវនកម្មផ្ទៃក្នុង បានរៀបចំកិច្ចប្រជុំចំនួន ៣ លើក សម្រាប់ការប្រជុំរបស់គណៈកម្មការសវនកម្ម ដើម្បីពិភាក្សាពីរបកគំហើញនានា និងគម្រោងផែនការ សម្រាប់ឆ្នាំបន្ទាប់។

ក្នុងនាមជាលេខាធិការមួយរបស់គណៈកម្មការហានិភ័យ នាយកដ្ឋានសវនកម្មផ្ទៃក្នុង បានធ្វើជាទៀងទាត់នូវរបាយការណ៍ផែនការកំណត់ហានិភ័យជាប្រចាំត្រីមាស និងការចុះបញ្ជីហានិភ័យជាប្រចាំខែ ទៅកាន់គណៈកម្មការហានិភ័យនិងក្រុមប្រឹក្សាភិបាល ដើម្បីត្រួតពិនិត្យ និងផ្តល់អនុសាសន៍សម្រាប់ការកែលម្អ ក្នុងករណីដែលចាំបាច់។

នាយកដ្ឋានសវនកម្មផ្ទៃក្នុង បានដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធវាយតម្លៃ និងចំណាត់ថ្នាក់ហានិភ័យដែលឱ្យឈ្មោះថា "Internal Audit Worksheet and Rating System" សម្រាប់ឥណទានមិនដំណើរការនិងឥណទានលុបចេញពីបញ្ជី។ ប្រព័ន្ធថ្មីនេះបានកំណត់នូវហានិភ័យជាក់លាក់ទៅលើ ការចំណាត់ការដោះស្រាយនិងតាមដានស្ថានភាពបំណុលតាមអតិថិជននីមួយៗ និងប្រសិទ្ធភាពនៃការគ្រប់គ្រងបំណុលមិនល្អរបស់សាខា។



## បុគ្គលិក និងការសាងសមត្ថភាព

សូចនាករ	2024	2023	2022	2021
<b>ព័ត៌មានបុគ្គលិក</b>				
ចំនួនបុគ្គលិកសរុប	74	73	72	72
ចំនួនគណៈគ្រប់គ្រង	13	14	14	13
ភាគរយបុគ្គលិកការិយាល័យ	58%	62%	58%	56%
ភាគរយបុគ្គលិកប្រតិបត្តិការ	42%	38%	42%	44%
<b>កម្រិតការអប់រំរបស់បុគ្គលិក</b>				
បរិញ្ញាបត្រជាន់ខ្ពស់	6%	5%	6%	6%
បរិញ្ញាបត្រ	51%	56%	51%	49%
បរិញ្ញាបត្ររង និងទាបជាងនេះ	42%	38%	43%	45%



# វគ្គបណ្តុះបណ្តាល និងសិក្ខាសាលាក្នុងឆ្នាំ ២០២៤



## វគ្គបណ្តុះបណ្តាលខាងក្នុង

1. ការបណ្តុះបណ្តាលតម្រង់ទិសបុគ្គលិកថ្មីៗ
2. ការបណ្តុះបណ្តាលជំនាញលក់ និងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ
3. ការធ្វើបច្ចុប្បន្នកម្មគោលការណ៍ឥណទានរៀបចំឡើងវិញ
4. ការធ្វើបច្ចុប្បន្នកម្មចរិកលក្ខណៈនៃផលិតផលឥណទាន
5. ការណែនាំអំពីគោលការណ៍ចុះបញ្ជីប្រព័ន្ធស្នូល
6. ការបណ្តុះបណ្តាលអំពីវិសាលភាពនៃសវនកម្មផ្ទៃក្នុង
7. ការបណ្តុះបណ្តាលអំពីគោលការណ៍ នីតិវិធីឥណទាន និងគោលការណ៍ណែនាំផ្សេងៗ
8. ការបណ្តុះបណ្តាលអំពីប្រព័ន្ធស្នូលមរកត
9. ការបណ្តុះបណ្តាលរំលឹកអំពីបទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌
10. ការធ្វើបច្ចុប្បន្នកម្មលើការកត់ត្រាប្រតិបត្តិការគណនេយ្យ
11. ការណែនាំអំពីយុទ្ធសាស្ត្រពង្រីកផលបត្រឥណទាន
12. ការបណ្តុះបណ្តាលអំពីក្រមប្រតិបត្តិរបស់សមាគមនីមីក្រូហិរញ្ញវត្ថុ និងគោលការណ៍នៃនាំអំពីការផ្តល់កម្ចី
13. ការបណ្តុះបណ្តាលរំលឹកអំពីគោលការណ៍បច្ចេកវិជ្ជាព័ត៌មានវិទ្យា និងទំនាក់ទំនង



- 1.វិញ្ញាបនបត្រស្តីអំពីការប្រតិបត្តិតាមកម្រិត១
- 2.វិញ្ញាបនបត្រស្តីអំពីការផ្តល់កម្ចីដោយការទទួលខុសត្រូវ
- 3.សិក្ខាសាលាស្តីពីការអនុវត្តគម្រោងបញ្ជូនចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ
- 4.វគ្គបណ្តុះស្តីពីតិចនិចក្នុងការវាយតម្លៃឥណទាន និងការជម្រុញការលក់ឥណទានទឹកស្អាត
- 5.វគ្គបណ្តុះស្តីពីតិចនិចក្នុងការវាយតម្លៃឥណទាន និងការជម្រុញការលក់ឥណទានទឹកស្អាត
- 6.ជំនាញសវនកម្មផ្ទៃក្នុងដែលជោគជ័យ
- 7.សិក្ខាសាលាស្តីពី ប្រព័ន្ធគ្រប់គ្រងHR Bureau
- 8.វគ្គបណ្តុះបណ្តាលស្តីពី ទម្រង់របាយការណ៍ប្រមូលទិន្នន័យបរិយាបន្នហិរញ្ញវត្ថុ បែងចែកតាមភេទ
- 9.សន្និបាតប្រចាំឆ្នាំរបស់ ADFIAP និងសិក្ខាសាលាស្តីអំពីការធ្វើកសិកម្មទំនើបនិងនិរន្តរភាពស្របតាមបម្រែបម្រួលអាកាសធាតុ
- 10.សន្និបាតប្រចាំឆ្នាំរបស់ ADFIAP និងសិក្ខាសាលាស្តីអំពីការធ្វើកសិកម្មទំនើបនិងនិរន្តរភាពស្របតាមបម្រែបម្រួលអាកាសធាតុ
- 11.សិក្ខាសាលាស្តីពីបទដ្ឋានអន្តរជាតិ ច្បាប់ និងបទប្បញ្ញត្តិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរកម្ម
- 12.ការបណ្តុះបណ្តាលអំពីការប្រើប្រាស់ប្រព័ន្ធស្នូលមរកត
- 13.សិក្ខាសាលាស្តីពីការដាក់ឱ្យអនុវត្ត របាយការណ៍ប្រចាំខែស្តីពីឧបទ្វរហេតុព័ត៌មានវិទ្យារបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ
- 14.ការបណ្តុះបណ្តាលស្តីពីការធ្វើសវនកម្មហិរញ្ញវត្ថុ
- 15.វិញ្ញាបនបត្រស្តីអំពីការផ្តល់កម្ចីប្រកបដោយការទទួលខុសត្រូវ
- 16.សិក្ខាសាលាផ្សព្វផ្សាយស្តីពី “សៀវភៅណែនាំស្តីពីបែបបទនិងនីតិវិធីនៃ ការធ្វើសវនកម្មពន្ធដារសម្រាប់មន្ត្រីពន្ធដារនិងអ្នកជាប់ពន្ធ និងសៀវភៅណែនាំស្តីពីការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ”
- 17.សិក្ខាសាលាស្តីពីបញ្ហាគណនេយ្យសំខាន់ៗនៅក្នុងវិស័យធនាគារ
- 18.សិក្ខាសាលាថ្នាក់តំបន់សម្រាប់ប្រធានសាខាធនាគារ និងហិរញ្ញវត្ថុ ស្តីពី អភិបាលកិច្ចរបស់គ្រឹះស្ថានហិរញ្ញវត្ថុក្នុងការធានាប្រសិទ្ធភាពនៃប្រតិបត្តិការ ប្រកបដោយចីរភាព ការទទួលខុសត្រូវ និងបរិយាបន្ន
- 19.សិក្ខាសាលាស្តីពី ការបង្ហាញពីលក្ខណៈក្លែងក្លាយនៃប្រាក់ដុល្លារអាមេរិក

- 20.សិក្ខាសាលាផ្សព្វផ្សាយស្តីពី “វិធាននិងនីតិវិធីនៃការអនុវត្តកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធគ្រួតគ្នា (Double Taxation Agreement- DTA) និងការផ្លាស់ប្តូរព័ត៌មានសម្រាប់គោលបំណងពន្ធ (Exchange of Information- EOI)”
- 21.វេទិកាស្តីអំពី ទិន្នន័យយុទ្ធសាស្ត្រក្នុងការធ្វើឱ្យរីកចម្រើននៃវិស័យហិរញ្ញវត្ថុ
- 22.វគ្គបណ្តុះបណ្តាលលើប្រកាសស្តីពី អនុបាតសន្ទនីយភាពសម្រាប់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
- 23.វគ្គបណ្តុះបណ្តាលលើសារាចរណែនាំស្តីពី ”ការរៀបចំឥណទានឡើងវិញ”
- 24.សន្និបាតមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៤
- 25.វគ្គបណ្តុះបណ្តាលស្តីពី គម្រោងគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាពសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
- 26.វគ្គបណ្តុះបណ្តាលស្តីពី គម្រោងគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាពសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
- 27.វគ្គបណ្តុះបណ្តាលស្តីពី គម្រោងគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាពសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
- 28.សិក្ខាសាលាស្តីពី កាតព្វកិច្ចរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងការជ្រើសរើសនិយោជិតជាជនមានពិការភាពចូលបម្រើការងារ
- 29.វគ្គបណ្តុះបណ្តាលស្តីពីការអភិវឌ្ឍន៍ផលិតផលហិរញ្ញវត្ថុបៃតង
- 30.សិក្ខាសាលាស្តីពីកិច្ចសហការរវាងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង ក្រុមហ៊ុនក្រេឌីតប្តូរខេមបូឌា
- 31.សិក្ខាសាលាស្តីពីការអនុវត្តការប្រមូលប្រាក់ដែលល្អសម្រាប់ការផ្តល់កម្ចីតូចៗ

ទំនួលខុសត្រូវរបស់ ឥណទានពលរដ្ឋរុងរឿង



# ទំនួលខុសត្រូវសង្គមរបស់អាយតីអា

អាយតីអា តែងតែខិតខំធ្វើការរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងបរិស្ថានរបស់ប្រទេស។ ឆ្ពោះទៅរកទីបញ្ចប់នេះ អាយតីអា បង្កើតយុទ្ធសាស្ត្រច្បាស់លាស់ដើម្បីបំពេញការទំនួលខុសត្រូវចំពោះបុគ្គលិក អតិថិជន សង្គម និងបរិស្ថាន។

## ទំនួលខុសត្រូវចំពោះបុគ្គលិក

សុខុមាលភាព និងការអភិវឌ្ឍន៍របស់បុគ្គលិក គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពចម្បងរបស់អាយតីអា។ នោះ ហើយជាមូលហេតុដែលអាយតីអា ផ្តល់ឱកាសជានិច្ចសម្រាប់ការរីកចម្រើន រង្វាន់ និងជំនួយសម្រាប់បុគ្គលិកដែល សមនឹងទទួលបាន។ ជារៀងរាល់ឆ្នាំអាយតីអា បានផ្តល់ការតំរូវទិសដល់បុគ្គលិក ការបណ្តុះបណ្តាលខាងក្នុង ការ បណ្តុះបណ្តាលខាងក្រៅ និងការចូលរួមសិក្ខាសាលាផងដែរ។

## ទំនួលខុសត្រូវចំពោះអតិថិជន

អាយតីអា យកចិត្តទុកដាក់ចំពោះសុខុមាលភាពហិរញ្ញវត្ថុរបស់អតិថិជន ហើយតែងតែបំពេញតម្រូវការរបស់ ពួកគេ។ អាយតីអា ប្តេជ្ញាចិត្តចំពោះការអនុវត្ត និងការការពារអ្នកប្រើប្រាស់ដោយយុត្តិធម៌។ អាយតីអា បាននឹងកំពុង ត្រៀមខ្លួនបំពេញនូវកាតព្វកិច្ចដើម្បីទទួលបានវិញ្ញាបនប័ត្រនៃគោលការណ៍ការពារអតិថិជន (CPP) ពី CP pathway។



## ទំនួលខុសត្រូវចំពោះសង្គម និងបរិស្ថាន

អាយតីអា ដឹងយ៉ាងច្បាស់ និងរស់នៅតាមទំនួលខុសត្រូវរបស់ខ្លួន ដើម្បីនាំមកនូវផលវិជ្ជមានដល់សង្គម និង បរិស្ថាន។ បច្ចុប្បន្ននេះគ្រឹះស្ថាន មិនមានវិធានការណាមួយដើម្បីវាយតម្លៃពីផលប៉ះពាល់សង្គម និងបរិស្ថានរបស់ ខ្លួនទេ តែទោះជាយ៉ាងណាក៏ដោយ យើងព្យាយាមលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់យ៉ាងខ្លាំងលើ បរិស្ថាន និងមានគំនិតសន្សំសំចៃចំពោះការប្រើប្រាស់ទឹក ភ្លើង ប្រេង ដូចជាការកាត់បន្ថយការប្រើប្រាស់ក្រដាស និង សន្សំសំចៃទឹក និងអគ្គិសនីជាដើម។ ចំពោះកាតព្វកិច្ចរបស់យើងចំពោះសាធារណៈជន អាយតីអា តែងតែធ្វើការ បរិច្ចាគសម្រាប់ការសង្គ្រោះជាតិ និងឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនក្នុងគ្រាលំបាករបស់ពួកគេ។ ប្រធាន ក្រុមប្រឹក្សាភិបាលរបស់អាយតីអា តែងតែចូលរួមជួយសង្គម ជាពិសេសកសិករ ហើយបានកសាងវប្បធម៌ សម្រាប់អាយតីអា ក្នុងការផ្តល់ជំនួយ មិនថាតូចប៉ុណ្ណាក៏ដោយ អាយតីអា នឹងតែងតែជាចំណែកមួយជួយសង្គម នៅពេលសង្គមត្រូវការ។

នៅចុងឆ្នាំ២០២៤ អាយភីអា បានចាប់ផ្តើមធ្វើការតាមដានការប្រើប្រាស់ធនធានដូចខាងក្រោម៖

**ការប្រើប្រាស់អគ្គិសនី:**



in KWH: 87,125 KWH

in KHR: 60,519,810

**ការប្រើប្រាស់ប្រេង:**



in Litter: 7,993.20 L

in KHR: 42,819,104

**ការប្រើប្រាស់ទឹក:**



in Cubic meter: 1,867.00 M3

in KHR: 3,444,100

**ការប្រើប្រាស់ក្រដាស:**



in small box: 61 boxes

in KRR: 4,079,800

អាយតិអា បានចូលរួមក្នុងគម្រោងផ្តល់កម្ចីកម្មវិធីទឹកស្អាត និងអនាម័យរបស់ Water.org តាមរយៈសមាគម មីក្រូហិរញ្ញវត្ថុ កម្ពុជា (CMA) ក្នុងឆ្នាំ២០២៣។ ក្នុងឆ្នាំ២០២៤ អាយតិអាបានផ្តល់កម្ចីចំនួន ២៤៩ អតិថិជន ដែលមានផលប្រយោជន៍សរុបចំនួន ៣៣,២៣០ដុល្លារអាមេរិក និងមានអ្នកប្រើប្រាស់ចំនួន១,០៣១នាក់។ អតិថិជនបានប្រើប្រាស់ទៅលើ៖ ទឹកស្អាត គុណភាពទឹក អនាម័យ និងទឹកស្អាតនិងអនាម័យ។

ជាផែនការក្នុងឆ្នាំបន្តបន្ទាប់ទៀត អាយតិអា នឹងពង្រីកការផ្តល់កម្ចីដល់ឥណទានទឹកស្អាត និងអនាម័យ ដើម្បីចូលរួមចំណែក អភិវឌ្ឍការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទទួលបានទឹកស្អាត និងអនាម័យបានគ្រប់គ្រាន់តាមតម្រូវការ។

ខាងក្រោមនេះជាអតិថិជនបានប្រើប្រាស់ឥណទានទឹកស្អាត និងអនាម័យរបស់អាយតិអា៖



**អ្នកស្រី យូ** ធៀមបានប្រើប្រាស់កម្ចីពីគ្រឹះស្ថាន ឥណទានពលរដ្ឋ រុងរឿង អិលធីឌី ក្នុងគោលបំណងយកទៅទិញផ្ទះចម្រោះទឹក ស្អាតប្រើប្រាស់នៅក្នុងគ្រួសារ។ មុនពេលដែលអ្នកស្រី បានទិញផ្ទះចម្រោះ អ្នកស្រីតែងតែប្រើប្រាស់ទឹកស្រះ (ដាំ ឆ្អិន) ទឹកភ្លៀង និងទិញទឹកផងពីអ្នកលក់ទឹក ដើម្បីទទួលបាន ពេលខ្លះក៏ទទួលបានទឹកបរិភោគត្រឹមត្រូវ និងពេលខ្លះក៏បរិភោគ ទឹកនៅមិនបានត្រឹមត្រូវ និងគ្មានអនាម័យ ដែលបណ្តាលឱ្យក្រុម គ្រួសាររបស់អ្នកស្រី ឆ្លងជំងឺផ្សេងៗ និងចំណាយពេលវេលាក្នុង ការចម្អិនទឹកផងដែរ។ ដោយមើលឃើញពីការលំបាកទាំងអស់ នេះ និងមានការណែនាំបន្ថែមពីបុគ្គលិករបស់គ្រឹះស្ថាន អ្នកស្រី ក៏ សម្រេចចិត្តខ្ចីប្រាក់ទិញផ្ទះចម្រោះទឹកស្អាតប្រើប្រាស់ក្នុង គ្រួសារ។

បន្ទាប់ពីបានប្រើផ្ទះចម្រោះទឹកស្អាតរួចមក ក្រុមគ្រួសារអ្នកស្រី មានភាពងាយស្រួលជាងមុន ចំណេញពេលវេលា ចំណេញ ប្រាក់ និងទទួលបានទឹកស្អាតដែលមានគុណភាពល្អ។

**អ្នកស្រី រស់ សារឿន** បានប្រើប្រាស់កម្ចីពីគ្រឹះស្ថានឥណទានពលរដ្ឋរុងរឿង អិលធីឌី ក្នុងគោលបំណងយកទៅកសាងសង បន្ទប់ទឹក។

មុនពេលដែលអ្នកស្រី បានសាងសង់បន្ទប់ទឹកថ្មីនេះ អ្នក ស្រីធ្លាប់មានបង្គន់ធ្វើអំពីឈើហើយចាស់ទ្រុឌទ្រោម ឆ្លុះ ឆ្លាយ មានទំហំតូច និងពិបាកក្នុងការប្រើប្រាស់។ ដោយ មើលឃើញពីការលំបាកទាំងនេះ ព្រមទាំងមានសមាជិក រហូតដល់ ០៦នាក់ផង អ្នកស្រីបានសម្រេចចិត្តប្រើប្រាស់ កម្ចី ដើម្បីសាងសង់បន្ទប់ទឹកថ្មី។ សម្រាប់បន្ទប់ទឹកថ្មីរបស់ អ្នកស្រី គឺបានសាងសង់ចែកជាពីរ គឺបន្ទប់ទឹក០១ និង បង្គន់អនាម័យ០១ ដែលងាយស្រួលដល់ការប្រើប្រាស់នៅ ក្នុងក្រុមគ្រួសាររបស់គាត់ផងដែរ។



## របាយការណ៍បង់ពន្ធ

សូចនាករ	2024	2023	2022	2021
ពន្ធព័ត៌មាន	3,675.15	3,671.97	3,643.43	3,681.89
ពន្ធលើស្តុកសញ្ញា	2,500.00	2,797.70	2,307.09	2,292.76
ពន្ធលើមធ្យោបាយដឹកជញ្ជូន	99.38	97.92	97.16	98.18
ពន្ធលើប្រាក់បៀវត្ស	19,131.44	20,992.00	18,689.47	
ប្រាក់វិលសំពន្ធលើប្រាក់ចំណេញ	12,735.70	13,832.76	14,885.31	14,186.70
ពន្ធកាត់ទុកលើថ្លៃជួលអចលនទ្រព្យ	8,220.40	8,032.17	7,448.62	8,334.98
ពន្ធកាត់ទុកលើថ្លៃសេវា (និវាសនជន)	11,470.25	10,553.54	10,545.37	15,621.68
ពន្ធកាត់ទុកលើថ្លៃសេវា (អនិវាសនជន)	650.69	334.59	1,837.47	1,798.85
ពន្ធកាត់ទុកលើការប្រាក់ (និវាសនជន)	-	-	2,647.06	4,206.86
ពន្ធកាត់ទុកលើការប្រាក់ (អនិវាសនជន)	-	-	-	-
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	-	28,031.01	64,813.82	
ពន្ធប្រថាប់ត្រា	-	-	-	-
ពន្ធបន្ថែម	-	-	242.84	8,076.93

# សម្រង់របាយការណ៍សវនកម្មហិរញ្ញវត្ថុឆ្នាំ ២០២៤



# របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលសូមដាក់ជូននូវរបាយការណ៍របស់ខ្លួន ព្រមទាំងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួចរបស់ ឥណទានពលរដ្ឋរៀង អិលធីឌី (ហៅកាត់ថា “ក្រុមហ៊ុន”) គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ ការិយបរិច្ឆេទដែលបានបញ្ចប់។

## ព័ត៌មានពីក្រុមហ៊ុន

ឥណទានពលរដ្ឋរៀង អិលធីឌី (ហៅកាត់ថា “IPR” ឬ “ក្រុមហ៊ុន”) ដែលពីមុនត្រូវបានគេស្គាល់ថាជាអង្គភាពឥណទាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា។ ក្រុមហ៊ុនបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមលេខចុះបញ្ជី ០០០១៧៦៤៣ ដែលចេញដោយក្រសួងពាណិជ្ជកម្ម (“MOC”) នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០០៥ ហើយបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិ នៃកម្ពុជា (“NBC”) ដើម្បីធ្វើប្រតិបត្តិការអាជីវកម្មស្ថាប័នមីក្រូហិរញ្ញវត្ថុនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០០៨។ ក្រុមហ៊ុនបាន ទទួលអាជ្ញាប័ណ្ណមីក្រូហិរញ្ញវត្ថុជាអចិន្ត្រៃយ៍ពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០០៨ ។

ការិយាល័យចុះបញ្ជីដើមរបស់ក្រុមហ៊ុន មានទីតាំងនៅផ្ទះលេខ ៧៧៩A ផ្លូវកម្ពុជាក្រោម (១២៨) សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ក្រោយមក ការិយាល័យចុះបញ្ជីរបស់ក្រុមហ៊ុនត្រូវបានប្តូរទៅ ផ្ទះលេខ ៧២B ផ្លូវលេខ៣១៧ ភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។ វិសោធនកម្មលើលក្ខន្តិកៈក្រុមហ៊ុន និងវិញ្ញាបនបត្រត្រូវបានអនុម័តដោយ MOC នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២២។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុនមាននិយោជិតចំនួន ៧៧ នាក់ (ឆ្នាំ២០២៣៖ មានចំនួន ៧៧ នាក់)។

## សកម្មភាពអាជីវកម្មចម្បង

សកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុនគឺការផ្តល់សេវាឥណទានដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់អតិថិជនទាក់ទងនឹង ការអភិវឌ្ឍន៍ជនបទ។ សេវាឥណទានប្រភេទនេះធ្វើការផ្តល់ជូនដល់អតិថិជននៅតាមទីតាំងដែលស្ថិតនៅ ការិយាល័យ កណ្តាលក្នុង រាជធានីភ្នំពេញ និងសាខានៅតាមបណ្តាលខេត្តផ្សេងៗទៀតមានដូចជាទីតាំងដែលស្ថិតនៅក្នុងខេត្តតាកែវ ខេត្ត ពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យក្នុងព្រះរាជាណាចក្រកម្ពុជា។

## លទ្ធផលនៃប្រតិបត្តិការ

លទ្ធផលនៃប្រតិបត្តិអាជីវកម្មរបស់ក្រុមហ៊ុនសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និង ស្ថានភាពអាជីវកម្មរបស់ក្រុមហ៊ុននាកាលបរិច្ឆេទនោះ ត្រូវបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយ។

## ភាគលាភ

ក្រុមប្រឹក្សាភិបាលពុំបានផ្តល់អនុសាសន៍ឱ្យមានការបែងចែកភាគលាភសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នេះឡើយ។

**ក្រុមប្រឹក្សាភិបាល**

សមាជិករបស់ក្រុមប្រឹក្សាភិបាលក្នុងអំឡុងការិយបិទ្វេទ និងរហូតដល់កាលបរិច្ឆេទនៃរបាយការណ៍នេះ មានរាយនាមដូចខាងក្រោម៖

<b>ឈ្មោះ</b>	<b>មុខតំណែង</b>
លោកឧកញ៉ា ភូ ពុយ	ប្រធានក្រុមប្រឹក្សាភិបាល
លោក Hsu Ming Yee	អភិបាល
លោក ស្រី ប៉ុក នីវីល័យ	អភិបាល
លោក ប៊ិច សានី	អភិបាល

**សវនករ**

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសម្រាប់ដំណាច់ការិយបិទ្វេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤ ត្រូវបានធ្វើសវនកម្មដោយក្រុមហ៊ុនស្នងការគណនេយ្យ ហ្គេន សនចុន (ខេមបូឌា) លីមីតធីត។

**អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល**

ក្នុងអំឡុងចុងការិយបិទ្វេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ មិនមានកិច្ចព្រមព្រៀងណាមួយដែលមានក្រុមហ៊ុនជាភាគីក្នុងគោលបំណងផ្តល់លទ្ធភាពដល់អភិបាលអោយទទួលបានអត្ថប្រយោជន៍តាមមធ្យោបាយផ្សេងៗ ដូចជាការទិញភាគហ៊ុន ឬប័ណ្ណបំណុលរបស់ក្រុមហ៊ុន ឬសកម្មភាពសាជីវកម្មផ្សេងៗទៀតឡើយ។

ចាប់តាំងពីចុងការិយបិទ្វេទនេះ ពុំមានក្រុមប្រឹក្សាភិបាលណាម្នាក់បានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលរួមបញ្ចូលនៅក្នុងសមតុល្យនៃប្រាក់បំណាច់ដែលទទួលបាន ឬដល់ពេលកំណត់ និងអាចទទួលបានដោយអភិបាល ដូចដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ) ក្រោមហេតុផលនៃកិច្ចសន្យាដែលធ្វើឡើងដោយក្រុមហ៊ុន ឬសាជីវកម្មដែលពាក់ព័ន្ធជាមួយក្រុមហ៊ុនដែលជាសមាជិកនៃក្រុមប្រឹក្សាភិបាល ឬជាមួយក្រុមហ៊ុនដែលអភិបាលមានផលប្រយោជន៍ជាសារវន្តនៃផ្នែកហិរញ្ញវត្ថុ ក្រៅពីប្រតិបត្តិការដែលមានភ្ជាប់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនោះទេ។

## **ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ**

ក្រុមប្រឹក្សាភិបាល មានទំនួលខុសត្រូវក្នុងការអះអាងថារបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងដោយផ្តល់នូវគ្រប់ទិដ្ឋភាព និងត្រឹមត្រូវជាសារវន្តពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ក្រុមហ៊ុន សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ជប់។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ក្រុមប្រឹក្សាភិបាលតម្រូវឱ្យ៖

- ១. អនុម័តនូវគោលនយោបាយគណនេយ្យដែលអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុ អន្តរជាតិនៃកម្ពុជា សម្រាប់អង្គភាពធុនតូច និងមធ្យម (“CIFRS for SMEs”) និងសេចក្តីណែនាំរបស់ធនាគារជាតិ នៃ កម្ពុជា ដោយផ្អែកលើ ការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព**
- ២. គោរពតាមតម្រូវការលាតត្រដាងនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់អង្គភាពធុនតូច និងមធ្យម និងសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា ឬប្រសិនបើមានការប្រាសចាកណាមួយពី តម្រូវការទាំងនោះ ក្នុងការបង្ហាញនូវភាពពិត និងត្រឹមត្រូវ ត្រូវប្រាកដថាការប្រាសចាកទាំងនេះ ត្រូវបានលាតត្រដាង ពន្យល់ និងកំណត់បរិមាណឱ្យបានត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ**
- ៣. រក្សាទុកកំណត់ត្រាគណនេយ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព**
- ៤. រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែក្នុងករណី មិនអាចសន្មតថា ក្រុមហ៊ុននឹងបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នាពេលអនាគតបន្តទៀតបាន និង**
- ៥. គ្រួតពិនិត្យ និងដឹកនាំក្រុមហ៊ុនឱ្យមានប្រសិទ្ធភាព និងចូលរួមលើរាល់សេចក្តីសម្រេចសំខាន់ៗទាំងអស់ ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ក្រុមហ៊ុន ហើយត្រូវប្រាកដថារាល់ការសម្រេចចិត្ត និង/ឬ សេចក្តីណែនាំនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។**

ក្រុមប្រឹក្សាភិបាល ក៏ជាអ្នកទទួលខុសត្រូវក្នុងការថែរក្សាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ហើយក៏ត្រូវចាត់វិធានការឱ្យសមស្រប ដើម្បីទប់ស្កាត់និងរកឱ្យឃើញការក្លែងបន្លំ និងភាពមិនប្រក្រតីផ្សេងៗ។

ក្រុមប្រឹក្សាភិបាលសូមបញ្ជាក់ថា ក្រុមហ៊ុនបានអនុវត្តតាមលក្ខខណ្ឌតម្រូវចាំបាច់នានាដូចដែលបានបញ្ជាក់ខាងលើក្នុងការ រៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

**សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល**

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល អមមកជាមួយរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ របាយការណ៍ចំណូលលម្អិត របាយ ការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ ព្រមទាំងកំណត់សម្គាល់នានា ត្រូវបានរៀបចំឡើងយ៉ាងសម ស្រប និងបានបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវជាសារវន្តពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោម តាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់អង្គការធុនតូច និងមធ្យម និងសេចក្តីណែនាំរបស់ ធនាគារជាតិនៃកម្ពុជា។



**លោកឧកញ៉ា ភ្នំ ពុយ**

ប្រធានក្រុមប្រឹក្សាភិបាល  
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  
ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥  
នាថ្ងៃចេញរបាយការណ៍នេះ ពុំមាន៖

## របាយការណ៍របស់សវនករឯករាជ្យ

ហ្វាន សនថុន (ខេមបូឌា) លីមីតធីត  
ជាន់ទី២០ អគារកាណាឌីយ៉ា  
៣១៥ ផ្លូវព្រះអង្គឌួង  
(កែងមហាវិថីព្រះមុនីវង្ស)  
សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ  
រាជធានីភ្នំពេញ  
ព្រះរាជាណាចក្រកម្ពុជា  
លេខទូរស័ព្ទ +៨៥៥ ២៣ ៩៦៦ ៥២០  
www.grantthornton.com.kh

### ជូនចំពោះភាគហ៊ុនិក របស់ក្រុមហ៊ុន ឥណទានពលរដ្ឋរងរឿង អិលធីឌី

#### មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឥណទានពលរដ្ឋរងរឿង អិលធីឌី (ហៅកាត់ “ក្រុមហ៊ុន”) ដែលរួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ របាយការណ៍ចំណូលលម្អិត របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងសេចក្តីសង្ខេបទៅលើគោលការណ៍គណនេយ្យសំខាន់ៗ និងសេចក្តីពន្យល់ព័ត៌មានផ្សេងទៀត។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលភ្ជាប់មកជាមួយបានបង្ហាញនូវទិដ្ឋភាពពិតប្រាកដ និងត្រឹមត្រូវជាសារវន្តលើស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់អង្គការពុទ្ធិស្តីពីសវនកម្ម និងមធ្យម (“CIFRS for SMEs”) រួមជាមួយនិងសេចក្តីណែនាំរបស់ធនាគារជាតិ នៃ កម្ពុជា។

#### មូលដ្ឋាននៃការបញ្ចេញមតិយោបល់

យើងខ្ញុំបានធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“CISAs”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំ យោងតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា ត្រូវបានបរិយាយបន្ថែមនៅក្នុងផ្នែកនៃ “ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ” នៃរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានឯករាជ្យភាពពីក្រុមហ៊ុនដោយអនុលោមតាមក្រុមប្រឹក្សាស្តង់ដារវិជ្ជាជីវៈគណនេយ្យអន្តរជាតិ ក្រមសីលធម៌ របស់គណនេយ្យករជំនាញ (រួមទាំងស្តង់ដារឯករាជ្យអន្តរជាតិ) (“IESBA Code”) រួមជាមួយនឹងតម្រូវការក្រមសីលធម៌ ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ហើយយើងខ្ញុំបានបំពេញការទទួលខុសត្រូវទៅតាមតម្រូវការក្រមសីលធម៌ទាំងនោះ និង IESBA Code ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្ម ដែលយើងខ្ញុំទទួលបានគឺគ្រប់គ្រាន់ និងសមស្រប ដើម្បីផ្តល់មូលដ្ឋានសម្រាប់មតិយោបល់របស់យើងខ្ញុំ។

#### ព័ត៌មានផ្សេងៗ

គណៈគ្រប់គ្រង មានទំនួលខុសត្រូវទាំងស្រុងទៅលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗរួមមានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ក៏ប៉ុន្តែមិនរាប់បញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនកររបស់យើងខ្ញុំ ដែលទទួលបានមុនកាលបរិច្ឆេទនៃរបាយការណ៍សវនករ និងរបាយការណ៍ប្រចាំឆ្នាំ ដែលរំពឹងទុកថានឹងរៀបចំរួចរាល់សម្រាប់យើងខ្ញុំបន្ទាប់ពីកាលបរិច្ឆេទនោះ។

មតិយោបល់របស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់ទៅលើព័ត៌មានផ្សេងៗទេ។ យើងខ្ញុំមិនផ្តល់សេចក្តីសន្និដ្ឋានក្នុងទម្រង់ពីការធានាបែបណាមួយឡើយ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវអានព័ត៌មានផ្សេងៗហើយពិចារណាថាតើព័ត៌មានផ្សេងៗនោះ មានវិសមភាពជាសារវន្តជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុឬទេ ឬចំណេះដឹងរបស់យើងខ្ញុំ ដែលទទួលបានពីការធ្វើសវនកម្ម ថាតើព័ត៌មានទាំងនោះអាចមានកំហុសឆ្គងជាសារវន្ត ឬទេ។

ប្រសិនបើ យោងតាមការងារដែលយើងបានអនុវត្ត យើងខ្ញុំសន្និដ្ឋានថា បើមានកំហុសឆ្គងជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗ នេះទេ។

**ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ**

ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន មានទំនួលខុសត្រូវក្នុងការរៀបចំ និងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុទាំងនេះឱ្យបានត្រឹមត្រូវដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់អង្គការធុនតូច និងមធ្យម រួមជាមួយនិងសេចក្តីណែនាំរបស់ធនាគារជាតិ នៃ កម្ពុជា និងការទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងកំណត់ថា វាមានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ មិនឱ្យមានការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងមានទំនួលខុសត្រូវចំពោះការវាយតម្លៃសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការបន្តប្រតិបត្តិការដោយផ្អែកលើមូលដ្ឋាននិរន្តរភាព ការលាតត្រដាង និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពជាមូលដ្ឋានគណនេយ្យលុះត្រាតែគណៈគ្រប់គ្រងមានគោលបំណងរំសាយក្រុមហ៊ុន ឬបញ្ឈប់ប្រតិបត្តិការ ឬក៏គ្មានជម្រើសផ្សេង ប៉ុន្តែចាំបាច់ត្រូវធ្វើ។


**ការទទួលខុសត្រូវរបស់សវនករទៅលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ**


គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបាននូវការធានាអះអាងដ៏សមហេតុផល ទៅលើរបាយការណ៍ហិរញ្ញវត្ថុដោយ ពុំមានលក្ខណៈខុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គង និងការធ្វើរបាយការណ៍សវនកម្មដែល រួមមានមតិយោបល់របស់យើងខ្ញុំផងដែរ។ ការធានាអះអាងដែលសមហេតុផល គឺជាការធានាមួយដ៏ខ្ពស់ ប៉ុន្តែវាមិនបានធានាថាការធ្វើសវនកម្មដោយផ្អែកទៅលើស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“CISAs”) នឹងតែងតែរកឃើញនូវការ រាយការណ៍ខុសជាសារវន្តដែលកើតមានឡើងនោះឡើយ។ ការរាយការណ៍ខុសអាចកើតមានឡើងពីការក្លែងបន្លំ ឬកំហុសឆ្គងដែលអាចចាត់ទុកថាជាសារវន្ត នៅពេលដែលកំហុសមួយ ឬកំហុសរួមគ្នាបានធ្វើឱ្យប៉ះពាល់ដល់សេចក្តី សម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយយោងទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវវិធានវិនិច្ឆ័យ និង រក្សាមធ្យមគុណភាពនិយមប្រកបដោយវិជ្ជាជីវៈទៅលើការធ្វើសវនកម្ម។ យើងខ្ញុំក៏៖

- កំណត់អត្តសញ្ញាណ និងវាយតម្លៃនូវហានិភ័យនៃការរាយការណ៍ខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុថាតើវាកើតឡើងដោយការក្លែងបន្លំ ឬកំហុសឆ្គងដោយអចេតនា រៀបចំនិងអនុវត្តនីតិវិធីសវនកម្មដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះ រួមទាំងការប្រមូលយកភស្តុតាងសវនកម្មឱ្យបានគ្រប់គ្រាន់ និងសមស្របដើម្បីជា មូលដ្ឋានសម្រាប់បញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញដោយការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ គឺធំជាងកំហុសឆ្គងដោយអចេតនាដោយសារតែការក្លែងបន្លំរួមបញ្ចូលទាំងការរួមគំនិត ការក្លែងបន្លំដោយចេតនា ការលុបចោលដោយចេតនា ការបង្ហាញខុស ឬការល្មើសទៅលើការត្រួតពិនិត្យផ្ទៃក្នុង។
- ធ្វើការស្វែងយល់អំពីការគ្រប់គ្រងផ្ទៃក្នុងដែលទាក់ទងទៅនឹងការធ្វើសវនកម្ម ដើម្បីបង្កើតនូវនីតិវិធីសវនកម្មដែលសមស្របទៅនឹងកាលៈទេសៈ ប៉ុន្តែមិនមែនជាគោលបំណងក្នុងការបង្ហាញនូវមតិយោបល់លើប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុននោះទេ។
- ធ្វើការវាយតម្លៃភាពសមស្របលើគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃគណនេយ្យប៉ាន់ស្មាន ក៏ដូចជាការបង្ហាញនានាដែលធ្វើឡើងដោយក្រុមប្រឹក្សាភិបាល។
- សន្និដ្ឋានដ៏សមស្របមួយទៅលើការប្រើប្រាស់របស់គណៈគ្រប់គ្រងលើមូលដ្ឋាននិរន្តរភាពគណនេយ្យផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន ថាតើភាពមិនប្រាកដប្រជាជាសារវន្តបានកើតឡើងទាក់ទងនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលធ្វើឱ្យមានមន្ទិលសង្ស័យខ្លាំងទៅលើលទ្ធភាពការបន្តនិរន្តរភាពរបស់ក្រុមហ៊ុន។ ប្រសិនបើយើងសន្និដ្ឋានថាភាពមិនប្រាកដប្រជាជាសារវន្តនឹងកើតមានឡើង យើងខ្ញុំតម្រូវឱ្យធ្វើការលាតត្រដាងព័ត៌មានចាំបាច់ដើម្បីទាញការយកចិត្តទុកដាក់នៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំទៅនឹងការលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬក៏ប្រសិនបើការលាតត្រដាងនោះមិនគ្រប់គ្រាន់ នោះមតិយោបល់មិនត្រឹមត្រូវ នឹងត្រូវបានផ្តល់។ ការសន្និដ្ឋានរបស់យើងខ្ញុំគឺផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបានគិតត្រឹមថ្ងៃនៃការចេញរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ទោះបីយ៉ាងណាក៏ដោយ ស្ថានភាព ឬក៏ព្រឹត្តិការណ៍នាពេលអនាគតអាចបណ្តាលឱ្យក្រុមហ៊ុនមិនអាចបន្តប្រតិបត្តិការជានិរន្តរភាពបាន។
- វាយតម្លៃការបង្ហាញទូទៅ រចនាសម្ព័ន្ធ និងមតិការបស់របាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងការលាតត្រដាងនានា ថាតើរបាយការណ៍ហិរញ្ញវត្ថុបង្ហាញនូវប្រតិបត្តិការ និងព្រឹត្តិការណ៍នានាដើម្បីបង្ហាញនូវភាពត្រឹមត្រូវ សមស្របរបស់វា។

យើងខ្ញុំប្រាស្រ័យទាក់ទងជាមួយក្រុមប្រឹក្សាភិបាលទៅលើបញ្ហាផ្សេងៗ ការរៀបចំដែនកំណត់ និងពេលវេលាក្នុងការធ្វើសវនកម្ម និងរបកគំហើញសវនកម្មសំខាន់ៗ រួមបញ្ចូលទាំងកង្វះខាតសំខាន់ៗមួយចំនួនទៅលើការគ្រប់គ្រងផ្ទៃក្នុងដែលយើងខ្ញុំរកឃើញអំឡុងពេលធ្វើសវនកម្ម។

  
 ព្រះរាជាណាចក្រកម្ពុជា  
 ក្រុមហ៊ុន សាន់តូម (ខេមបូឌា) លីមីតធីត  
 គណនេយ្យករជំនាញ  
 សវនករប្រតិបត្តិបុគ្គល  


  
 Ronald C. Almera  
 នាយកសវនករជំនាញ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  
ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥

## របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤			ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ ៣.២)		(កំណត់សម្គាល់ ៣.២)	
<b>ទ្រព្យសកម្ម</b>					
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	៥	១.០១៨.៦៤៧	៤.១០០.០៥៤	១.០០៥.៧៧៤	១.១០៨.៥៨៧
ប្រាក់តម្កល់តាមបទប្បញ្ញត្តិ	៦	១៥៤.៤៣២	៦២១.៥៨៩	១៥៤.៤៣២	៦៣៥.៨៥៥
ឥណទានផ្តល់ជូនអតិថិជន - សុទ្ធ	៧	៦.១៧៧.៥៥៦	២៤.៨៦៤.៦៦៣	៦.៣៦៤.៤៩០	២៥.៩៩៩.៩៤២
ទ្រព្យសកម្មផ្សេងៗ	៨	៥៦៤.១៩៩	២.២៧០.៩០១	៩២.៧៨៥	៣៧៩.០២៧
ទ្រព្យសកម្មអរូបី	៩	៥០.៨៧៥	២០៤.៧៧២		
ទ្រព្យសម្បត្តិ និងបរិក្ខារ	១០	៣០.៦១៦	១២៣.២២៩	៤១.១២០	១៦៧.៩៧៥
ទ្រព្យសកម្មពន្ធពន្យារ - សុទ្ធ	១២.៣	-	-	១៥.០០៣	៦១.២៨៧
<b>ទ្រព្យសកម្មសរុប</b>		<b>៧.៩៩៦.៣២៥</b>	<b>៣២.១៨៥.២០៨</b>	<b>៧.៦៧៣.៦០៤</b>	<b>១១.៣៤៦.៦៧៣</b>
<b>មូលធន និងបំណុល</b>					
<b>បំណុល</b>					
បំណុលផ្សេងៗ	១១	១១.៧៣៣	៤៩.៨៤៦	១២.២០២	៤៩.៨៤៦
បំណុលពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន	១២.៤	១៩.១៣៥	៧៧.០១៨	៥០.១០៨	២០៤.៦៩១
បំណុលពន្ធលើប្រាក់ចំណូល	១២.៣	២៣.៧៥២	៩៥.៦០២	-	-
<b>បំណុលសរុប</b>		<b>៥៤.៦២០</b>	<b>២១៩.៤៦៦</b>	<b>៦២.៣១០</b>	<b>២៥៤.៥៣៧</b>
<b>មូលធន</b>					
ដើមទុន	១៣	៣.០៨៨.៦៤៥	១២.៣៥៤.៥៨០	៣.០៨៨.៦៤៥	១២.៤៦៨.៨៦០
ប្រាក់ចំណេញរក្សាទុក		៤.៥៩២.៤៧៨	១៨.៥៧៤.៣៧៥	៤.៤៤៩.៣២៧	១៧.៩៩១.៦០៧
ទុកបម្រុងតាមបទប្បញ្ញត្តិ	១៤	២៦០.៥៨២	១.០៤៨.៨៤៣	៧៣.៣២២	៣០១.៣៥៣
ការប្តូររូបិយប័ណ្ណបម្រុងទុក		-	(១២.៤៣៥)	-	៣៣០.៣១៦
<b>មូលធនសរុប</b>		<b>៧.៩៩៦.៧០៥</b>	<b>៣១.៩៦៥.៣៦៣</b>	<b>៧.៦១១.២៩៤</b>	<b>៣១.០៩២.១៣៦</b>
<b>មូលធន និងបំណុលសរុប</b>		<b>៧.៩៩៦.៣២៥</b>	<b>៣២.១៨៥.២០៨</b>	<b>៧.៦៧៣.៦០៤</b>	<b>៣១.៣៤៦.៦៧៣</b>

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ ។

## របាយការណ៍ចំណូលលម្អិត

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤

	កំណត់ សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់		សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់	
		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ ៣.២)		(កំណត់សម្គាល់ ៣.២)	
<b>ចំណូលប្រតិបត្តិការ</b>					
ចំណូលការប្រាក់	១៥	១.១៣៣.៩៧៥	៤.៦១៦.៤០៨	១.២៩០.២៦០	៥.៣០២.៩៦៩
<b>ចំណូលការប្រាក់សុទ្ធ</b>		<b>១.១៣៣.៩៧៤</b>	<b>៤.៦១៦.៤០៨</b>	<b>១.២៩០.២៦០</b>	<b>៥.៣០២.៩៦៩</b>
ចំណូលប្រតិបត្តិការផ្សេងៗ	១៦	១២៥.៣៤៥	៥១០.២៧៩	១០៥.២៩៧	៤៣២.៧៧១
<b>ចំណូលប្រតិបត្តិការសុទ្ធ</b>		<b>១.២៥៩.៣១៩</b>	<b>5.126.687</b>	<b>១.៣៩៥.៥៥៧</b>	<b>៥.៧៣៥.៧៤០</b>
ចំណាយទូទៅ និងចំណាយរដ្ឋបាល	១៧	(៨៧៩.២៦៦)	(៣.៥៧៩.៤៩២)	(៨៦៣.៩២៣)	(៣.៥៥០.៧២៤)
ការខាតបង់ឱនភាពតម្លៃលើសំវិធានធននៃ ទ្រព្យសកម្មហិរញ្ញវត្ថុ		(១.០៦០)	(៤.៣១៥)	(១៨១.៨០៥)	(៧៤៧.២១៩)
<b>ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល</b>		<b>៣៧៨.៩៩៣</b>	<b>១.៥៤២.៨៨០</b>	<b>៣៤៩.៨២៩</b>	<b>១.៤៣៧.៧៩៧</b>
ចំណាយពន្ធលើប្រាក់ចំណូល	១២.១	(៤៨.៥៨២)	(១៩៧.៧៧៧)	(១១៧.០១៤)	(៤៨០.៩២៨)
<b>ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ</b>		<b>៣៣០.៤១១</b>	<b>១.៣៤៥.១០៣</b>	<b>២៣២.៨១៥</b>	<b>៩៥៦.៨៦៩</b>
<b>ខាតលម្អិតផ្សេងៗ -</b>					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(៣៤២.៧៥១)	-	(២៤១.៩៣១)
<b>ចំណូលលម្អិតសរុបក្នុងការិយបរិច្ឆេទ</b>		<b>៣៣០.៤១១</b>	<b>១.០០២.៣៥២</b>	<b>២៣២.៨១៥</b>	<b>៧១៤.៩៣៨</b>

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ ។



# របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤


	កំណត់ សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣.២)
<b>សកម្មភាពប្រតិបត្តិការ</b>					
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល		៣៧៨.៩៩៣	១.៥៤២.៨៨០	៣៤៩.៨២៩	១.៤៣៧.៧៩៧
<b>និយ័តកម្មសម្រាប់៖</b>					
ចំណូលការប្រាក់	១៤	(១.១៣៣.៩៧៤)	(៤.៦១៦.៤០៨)	(១.២៩០.២៦០)	(៥.៣០២.៩៦៩)
ចំណេញពីការប្តូររូបិយប័ណ្ណបរទេសមិនបានទទួលស្គាល់	១៦	-	-	(២៤.៦៩៧)	(១០១.៥០៥)
រំលស់លើទ្រព្យសកម្មរូបិយ និងអរូបិយ	៩ និង ១០	៣២.៣៣៣	១៣១.៦២៨	១៤.៨៥២	៦១.០៤២
ការខាតបង់ឱនភាពតម្លៃលើសំវិធានធននៃទ្រព្យសកម្មហិរញ្ញវត្ថុ		១.០៦០	៤.៣១៥	១៨១.៨០៥	៧៤៧.២១៧
<b>ខាតប្រតិបត្តិការមុនបម្រែបម្រួលទុនបង្វិល</b>		(៧២១.៥៨៤)	(២.៩៨០.៥៨៥)	(៧៦៨.៤៧១)	(៣.១៦៨.៤១៦)
<b>បម្រែបម្រួលសុទ្ធក្នុង៖</b>					
ឥណទានផ្តល់ជូនអតិថិជន		២០៦.៧៥០	៨៤១.៦៧៩	២៤៣.៤៣៩	១.០០០.៥៣៤
ទ្រព្យសកម្មផ្សេងៗ		(៤៧១.៤១៣)	(១.៩១៩.១២២)	(៦៦.៦៣០)	(២៧៣.៨៤៩)
បំណុលផ្សេងៗ		(469)	(១.៩០៩)	៨២	337
<b>សាច់ប្រាក់បានប្រើក្នុងសកម្មភាពប្រតិបត្តិការ</b>		(៩៨៦.៧៧២)	(៤.០៥៨.០៣៧)	(៥៨០.៥៨០)	(២.៤៣១.៣៨៤)
ការប្រាក់ដែលបានទទួល 12.4(40.800)(166.097)(103.016)(423.396)ពន្ធលើ ប្រាក់ចំណូលបានបង់	១២.៤	១.១១៣.០៩៧	៤.៥៣១.៤១៨	១.៣១១.៦១០	៥.៣៤៩.៦១៧
<b>សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ</b>		៨៥.៥៧៧	៣៧២.៩៧១	៦៣១.៦១០	២.៤៨៦.៨២៧
<b>សកម្មភាពវិនិយោគ</b>					
ការទិញទ្រព្យសកម្មអរូបិយ	៩	(៦៦.០០០)	(២៨៦.៦៨៦)	-	-
ការទិញទ្រព្យសកម្មរូបិយ និងបរិក្ខារ	១០	(៦.៧០៤)	(២៧.២៩២)	(២២.៨៣០)	(៩៣.៨៣១)
<b>សាច់ប្រាក់សុទ្ធបានប្រើក្នុងសកម្មភាពវិនិយោគ</b>		(៧២.៧០៤)	(៣១៣.៩៧៨)	(២២.៨៣០)	(៩៣.៨៣១)
<b>បម្រែបម្រួលសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ</b>		១២.៨៧៣	៥២.៤០៦	៥៨៤.១៨៤	២.៤០០.៩៩៦
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដើមការិយបរិច្ឆេទ លម្អៀងពីការប្តូររូបិយប័ណ្ណ		១.០០៥.៧៧៤	៤.១០៨.៥៨៧	៤.១០៨.៥៨៧	១.៧៣៥.៦៨៦
		-	(៦០.៩៤០)	-	(២៨.០៩៥)
<b>សាច់ប្រាក់ និងសាច់ប្រាក់សមមូលចុងការិយបរិច្ឆេទ</b>	៥	១.០១៨.៦៤៧	៤.១០០.០៥៤	៤.១០៨.៧៧៤	៤.១០៨.៥៨៧

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ ។

ព័ត៌មានទំនាក់ទំនង



# បណ្តាញសាខា



**ភ្នំពេញ** ការិយាល័យកណ្តាល៖ អគារលេខ ៧២ បេ ផ្លូវលេខ៣១៧ ភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កម្ពុជា។



**ខេត្តតាកែវ** សាខាតាកែវ



**ខេត្តបាត់ដំបង** សាខាភ្នំព្រឹក, សាខាបាត់ដំបង, សាខាសំពៅលូន, សាខាសំឡូត



**ខេត្តបន្ទាយមានជ័យ** សាខាបន្ទាយមានជ័យ



**ខេត្តពោធិ៍សាត់** សាខាពោធិ៍សាត់

# អាសយដ្ឋានសាខាខេត្ត



## ភ្នំពេញ

### ការិយាល័យកណ្តាល

អាសយដ្ឋាន៖ អគារលេខ ៧២ បេ ផ្លូវលេខ៣១៧ ភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កម្ពុជា។  
ទូរសព្ទ៖ ០២៣ ៩៩០ ២៣៧/ ០៧០ ៩៩៩ ៧៣៩  
អ៊ីម៉ែល៖ [info@jprmfi.com](mailto:info@jprmfi.com)  
គេហទំព័រ៖ [www.jprmfi.com](http://www.jprmfi.com)



## ខេត្តតាកែវ

### សាខាតាកែវ

អាសយដ្ឋាន៖ ភូមិឌីង សង្កាត់រកាក្នុង ស្រុកដូនកែវ ខេត្តតាកែវ  
ទូរសព្ទ៖ ០៧០ ៩៩៩ ២៣៣/ ០៧០ ៩៩៩ ២៣៥  
អ៊ីម៉ែល៖ [bm002@jprmfi.com](mailto:bm002@jprmfi.com)



## ខេត្តពោធិ៍សាត់

### សាខាពោធិ៍សាត់

អាសយដ្ឋាន៖ ភូមិខ្នាចរមាស ឃុំបឹងខ្នាស្រុកបាកាន ខេត្តពោធិ៍សាត់។  
ទូរសព្ទ៖ ០៧០ ៩៩៩ ៤៩៥/ ០៧០ ៩៩៩ ៤៨១  
អ៊ីម៉ែល៖ [bm005@jprmfi.com](mailto:bm005@jprmfi.com)



## ខេត្តបាត់ដំបង

### សាខាភ្នំព្រឹក

អាសយដ្ឋាន៖ ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។  
ទូរសព្ទ៖ ០៧០ ៩៩៩ ៣២៣/ ០៧០ ៩៩៩ ៣២៥  
អ៊ីម៉ែល៖ [bm003@jprmfi.com](mailto:bm003@jprmfi.com)

### សាខាបាត់ដំបង

អាសយដ្ឋាន៖ ភូមិអញ្ចាញ សង្កាត់អូរចាម ក្រុងបាត់ដំបង ខេត្តបាត់ដំបង។  
ទូរសព្ទ៖ ០៧០ ៩៩៩ ៦៩៤/ ០៧០ ៩៩៩ ៦៩២  
អ៊ីម៉ែល៖ [bm007@jprmfi.com](mailto:bm007@jprmfi.com)

### សាខាសំពៅលូន

អាសយដ្ឋាន៖ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។  
ទូរសព្ទ៖ ០៧០ ៩៩៩ ៣២៦/ ០៧០ ៩៩៩ ៣៤៧  
អ៊ីម៉ែល៖ [bm007@jprmfi.com](mailto:bm007@jprmfi.com)

### សាខាសំឡូត

អាសយដ្ឋាន៖ ភូមិតាសាញ់ខាងជើង ឃុំតាសាញ់ ស្រុកសំឡូត ខេត្តបាត់ដំបង។  
ទូរសព្ទ៖ ០៧០ ៩៩៩ ៧៣៤/ ០៧០ ៩៩៩ ៧២៦  
អ៊ីម៉ែល៖ [bm010@jprmfi.com](mailto:bm010@jprmfi.com)



## ខេត្តបន្ទាយមានជ័យ

### សាខាបន្ទាយមានជ័យ

អាសយដ្ឋាន៖ ភូមិអូរស្នួត ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។  
ទូរសព្ទ៖ ០៧០ ៩៩៩ ៤៧៨/ ០៧០ ៩៩៩ ៧៤៩  
អ៊ីម៉ែល៖ [bm004@jprmfi.com](mailto:bm004@jprmfi.com)

Products,  
Services and  
Channels  
benefit to  
Clients

Do not  
Overindebt  
clients

Give Client  
Clear and  
timely  
information to  
support client  
decision  
making

Set price  
responsibly

Enforce fair  
and respectfull  
of client

Secure Client  
Data and  
informs client  
about their  
data right



Received and  
resolve client  
complaints